

Cambodia High Frequency Phone Survey - IDPoor - Round1

SURVEY IDENTIFICATION INFORMATION QUESTIONNAIRE DESCRIPTION

[1] ព័ត៌មានសម្ភាសន៍

Sub-sections: 1, Rosters: 2, Questions: 38, Static texts: 5, Variables: 7.

[2B] ព័ត៌មានមូលដ្ឋានរបស់អ្នកឆ្លើយតប

No sub-sections, No rosters, Questions: 18.

[2C] ស្ថានភាពសង្គមសេដ្ឋកិច្ច

No sub-sections, No rosters, Questions: 3.

[3] ចំណេះដឹង [4] អាកប្បកិរិយា [5] លទ្ធភាពរកបាន ថ្នាំ ម្ហូបអាហារនិងសេវាកម្មនានា [6] ការងារ និង [8] បទពិសោធន៍អសន្តិសុខស្បៀង

No sub-sections, No rosters, Questions: 91, Static texts: 11, Variables: 3.

[7] ការបាត់បង់ប្រាក់ចំណូល

No sub-sections, Rosters: 1, Questions: 8.

[10] ការដោះស្រាយនឹងបញ្ហា

No sub-sections, No rosters, Questions: 5, Static texts: 1.

[11] សំណាញ់សុវត្ថិភាព

No sub-sections, Rosters: 1, Questions: 11.

[12] លទ្ធផលនៃការសម្ភាសន៍

No sub-sections, No rosters, Questions: 26, Static texts: 2.

[CB] ទាក់ទងម្តងទៀត

No sub-sections, Rosters: 1, Questions: 5, Static texts: 4, Variables: 2.

APPENDIX A — INSTRUCTIONS

APPENDIX B — CATEGORIES

APPENDIX C — VARIABLES

APPENDIX D — CATEGORIES FILTERS

LEGEND

SURVEY IDENTIFICATION INFORMATION QUESTIONNAIRE DESCRIPTION

Basic information

Title Cambodia High Frequency Phone Survey - IDPoor - Round1

[1] ព័ត៌មានសម្ភាសន៍

<p>តំបន់</p>	<p>SINGLE-SELECT SCOPE: IDENTIFYING zone</p> <p>00 <input type="radio"/> ភ្នំពេញ 01 <input type="radio"/> តំបន់ទំនាប 02 <input type="radio"/> តំបន់ជុំវិញបឹងទន្លេសាប 03 <input type="radio"/> តំបន់ឆ្នេរ 04 <input type="radio"/> តំបន់ខ្ពង់រាប/តំបន់ភ្នំ</p>
<p>ខេត្ត</p>	<p>SINGLE-SELECT: COMBO BOX SCOPE: IDENTIFYING province</p> <p>01 <input type="radio"/> បន្ទាយមានជ័យ 02 <input type="radio"/> បាត់ដំបង 03 <input type="radio"/> កំពង់ចាម 04 <input type="radio"/> កំពង់ឆ្នាំង 05 <input type="radio"/> កំពង់ស្ពឺ 06 <input type="radio"/> កំពង់ធំ 07 <input type="radio"/> កំពត 08 <input type="radio"/> កណ្តាល 09 <input type="radio"/> កោះកុង 10 <input type="radio"/> ក្រចេះ 11 <input type="radio"/> មណ្ឌលគិរី 12 <input type="radio"/> ភ្នំពេញ 13 <input type="radio"/> ព្រះវិហារ 14 <input type="radio"/> ព្រៃវែង 15 <input type="radio"/> ពោធិ៍សាត់ 16 <input type="radio"/> រតនគិរី</p> <p>And 9 other symbols [1]</p>
<p>ស្រុក/ខណ្ឌ</p>	<p>SINGLE-SELECT: CASCADING district</p> <p>0102 <input type="radio"/> មង្គលបុរី 0103 <input type="radio"/> ភ្នំស្រុក 0104 <input type="radio"/> ព្រះនេត្រព្រះ 0107 <input type="radio"/> ថ្មពួក 0109 <input type="radio"/> ម៉ាឡៃ 0110 <input type="radio"/> ជ្រោយប៉ែត 0201 <input type="radio"/> បាណន់ 0202 <input type="radio"/> ថ្មគោល 0203 <input type="radio"/> បាត់ដំបង 0204 <input type="radio"/> បរេល 0205 <input type="radio"/> ឯកភ្នំ 0206 <input type="radio"/> មោងឫស្សី 0207 <input type="radio"/> រតនមណ្ឌល 0208 <input type="radio"/> សង្កែ 0209 <input type="radio"/> សំឡូត 0210 <input type="radio"/> សំពៅលូន</p> <p>And 159 other symbols [2]</p>

ឃុំ/សង្កាត់	<p>SINGLE-SELECT: CASCADING commune</p> <p>010207 <input type="radio"/> ភ្នំតូច</p> <p>010305 <input type="radio"/> ស្រះជើក</p> <p>010403 <input type="radio"/> ភ្នំលៀប</p> <p>010704 <input type="radio"/> ថ្មពួក</p> <p>010905 <input type="radio"/> ទួលពង្រ</p> <p>011003 <input type="radio"/> ផ្សារកណ្តាល</p> <p>020102 <input type="radio"/> កន្ទីរ ២</p> <p>020108 <input type="radio"/> តាក្រាម</p> <p>020209 <input type="radio"/> បន្ទាយត្រែង</p> <p>020210 <input type="radio"/> រូងជ្រៃ</p> <p>020307 <input type="radio"/> អូរម៉ាល់</p> <p>020401 <input type="radio"/> បវេល</p> <p>020506 <input type="radio"/> ព្រៃចាស់</p> <p>020507 <input type="radio"/> កោះជីវង</p> <p>020608 <input type="radio"/> ព្រៃតូច</p> <p>020704 <input type="radio"/> ត្រែង</p> <p>And 249 other symbols [3]</p>
ទីប្រជុំជន/ជនបទ	<p>SINGLE-SELECT sector</p> <p>01 <input type="radio"/> ទីប្រជុំជន</p> <p>00 <input type="radio"/> ជនបទ</p>
លេខកូដគ្រួសារ	<p>TEXT hhid</p> <p>SCOPE: IDENTIFYING</p> <p>.....</p>
ឈ្មោះមេគ្រួសារ	<p>TEXT head_name</p> <p>SCOPE: IDENTIFYING</p> <p>.....</p>
បំពេញជាមុន៖ ០ជ្រើសរើសជាសំណាក ១មិនជ្រើសរើសជាសំណាក	<p>SINGLE-SELECT cntr1hh</p> <p>SCOPE: HIDDEN</p> <p>00 <input type="radio"/> ជ្រើសរើសជាសំណាក</p> <p>01 <input type="radio"/> មិនជ្រើសរើសជាសំណាក</p>
បំពេញជាមុន៖ សមាជិកដែលបំពេញជាមុន	<p>TEXT membrs</p> <p>SCOPE: HIDDEN</p> <p>.....</p>
<p>S1Q0. អ្នកសម្ភាសន៍៖ កត់ត្រារាល់ពេលលោកអ្នកធ្វើការហៅចេញទៅលេខណាមួយ (បើទោះបីជាលោកអ្នកកំពុងហៅចេញទៅកាន់លេខដែលធ្លាប់បានហៅលេខណាមួយក៏ដោយ) រាល់ពេលដែលហៅចេញ</p> <p>1. ចាប់ផ្តើមពីលេខ 1 ទៅ ហើយបំពេញលេខបន្ទាប់តាមលំដាប់ដោយក្នុងប្រអប់ដែលសរសេរថា "Enter new item" សូមកុំលុបឬសរសេរលើប្រអប់ចាស់ដែលបានបំពេញពីមុន។</p> <p>2. ចូលទៅបំពេញផ្នែកដែលសរសេរថា "ការហៅទូរស័ព្ទចេញ" ជាមុនសិន មុននឹងខលចេញ</p> <p>3. កត់ត្រាព័ត៌មានលម្អិតផ្នែក "ការហៅទូរស័ព្ទចេញ"</p> <p>V1 self.All(x=>x.Item2.Length<3)</p> <p>M1 សូមវាយលេខតាមលំដាប់ដោយ។</p>	<p>LIST nc1atm</p> <p>.....</p>

[1] ព័ត៌មានសម្ភាសន៍
Roster: ការហៅចេញ
generated by list question nc1atm

attempts

<p>S1Q1. អ្នកសម្ភាសន៍៖ សូមជ្រើសរើសលេខសម្រាប់ខ្លួន</p> <p>I ព្យាយាមខ្លួនតាមលំដាប់ដោយកំរើចុះក្រោម។ កត់ត្រាការប៉ុនប៉ងថ្មី រាល់ពេលដែលអ្នកខ្លួនចេញ (ទោះបីជាលេខដដែលក៏ដោយ)</p> <p>V1 1==1 //@rowcode==1 ? self==1 : true</p> <p>M1 សាកល្បងលេខដំបូងគេសិន។ សូមព្យាយាមខ្លួនតាមលំដាប់ដោយកំរើចុះក្រោម។ សូមខ្លួនលេខបន្ទាប់ក្នុងករណីមិនអាចទាក់ទងបានពេលខ្លួនទៅលេខមុន។</p>	<p>SINGLE-SELECT: LINKED</p> <p>s1q1</p>
--	--

<p>VARIABLE</p> <p>numbers[(int)s1q1].s1q12</p>	<p>STRING</p> <p>nmb_who</p>
---	------------------------------

<p>VARIABLE</p> <p>numbers[(int)s1q1].num_hhr</p>	<p>STRING</p> <p>nmb_hhr</p>
---	------------------------------

<p>VARIABLE</p> <p>numbers[(int)s1q1].num_re1</p>	<p>STRING</p> <p>nmb_re1</p>
---	------------------------------

<p>S1Q2. អ្នកសម្ភាសន៍៖ ចុចម៉ោងចាប់ផ្តើម</p>	<p>DATE: CURRENT TIME</p> <p>s1q2</p> <p>.....</p>
---	--

<p>S1Q3. អ្នកសម្ភាសន៍៖ តើមានអ្នកទទួលទូរស័ព្ទទេ?</p> <p>V1 IsAnswered(s1q2)</p> <p>M1 សូមកត់ត្រា ម៉ោងចាប់ផ្តើមខាងលើ</p>	<p>SINGLE-SELECT</p> <p>s1q3</p> <p>01 <input type="radio"/> មាន</p> <p>02 <input type="radio"/> គ្មានអ្នកទទួលទូរស័ព្ទ</p> <p>03 <input type="radio"/> លេខទូរស័ព្ទគ្មានក្នុងប្រព័ន្ធ</p> <p>04 <input type="radio"/> បិទទូរស័ព្ទ/មិនអាចទាក់ទងបាន</p>
--	--

<p>STATIC TEXT</p> <p>E s1q3==1</p> <p>S1Q4. អ្នកសម្ភាសន៍អាចទៅកាន់អ្នកឆ្លើយតប ជម្រាបសួរលោក/អ្នកមីង ខ្ញុំបាន/នាងខ្ញុំឈ្មោះ.....។ ខ្ញុំទូរស័ព្ទចេញពីគម្រោងស្រាវជ្រាវរបស់អង្គការធនាគារពិភពលោក។ គម្រោងនេះសិក្សាអំពីផលប៉ះពាល់នៃការរកក្បាច់ដីក្នុងរដ្ឋ19 ទៅលើជីវភាពរបស់ប្រជាពលរដ្ឋនិងវិធានការឆ្លើយតប។ ខ្ញុំចង់ជួបនិយាយជាមួយ%head_name%?</p>	
---	--

<p>S1Q5. អ្នកសម្ភាសន៍៖ តើអ្នកកំពុងនិយាយជាមួយសមាជិកគ្រួសារឬទេ?</p> <p>E s1q3==1</p>	<p>SINGLE-SELECT</p> <p>s1q5</p> <p>01 <input type="radio"/> បាទបាស</p> <p>02 <input type="radio"/> ទេ</p> <p>03 <input type="radio"/> ស្តាប់មិនយល់ភាសា</p>
--	---

<p>S1Q6. តើអ្នកអាចអោយលេខទូរស័ព្ទរបស់គាត់ ឬក៏ខ្ញុំអាចជួបនិយាយជាមួយគាត់តាមរយៈទូរស័ព្ទរបស់អ្នកបានទេ? វាចាំបាច់ណាស់សម្រាប់ខ្ញុំដើម្បីអាចជួបនិយាយជាមួយគាត់។</p> <p>E s1q5==2</p>	<p>SINGLE-SELECT</p> <p>s1q6</p> <p>01 <input type="radio"/> ទេ ខ្ញុំមិនស្គាល់គ្រួសារនោះទេ</p> <p>02 <input type="radio"/> ទេ ខ្ញុំមិនអាចទាក់ទងទៅគ្រួសារនោះបានទេ</p> <p>03 <input type="radio"/> បាន ខ្ញុំឱ្យលេខទូរស័ព្ទ (កត់លេខទុក)</p> <p>04 <input type="radio"/> បាន ខ្ញុំឱ្យជួបនិយាយជាមួយគាត់</p>
---	--

<p>STATIC TEXT</p> <p>E s1q6==3</p> <p>អ្នកកត់ត្រាកត់លេខទូរស័ព្ទនិងព័ត៌មានលម្អិតនៅក្នុងផ្នែកបន្ទាប់ [លេខទូរស័ព្ទ] (s1q12a)</p>	
--	--

<p>STATIC TEXT</p> <p>E s1q5==1</p> <p>S1Q7. បទសម្ភាសន៍នេះ នឹងចំណាយពេលប្រហែល 20-30 នាទី។ ព័ត៌មានទាំងឡាយណាដែលអ្នកចែករំលែកជាមួយយើងនឹងត្រូវរក្សាទុកជាសម្ងាត់បំផុត ហើយត្រូវបានប្រើសម្រាប់ក្នុងគោលបំណងស្ថិតិគ្រប់ប្រភេទ។ ប្រសិនបើ សំណួរណាមួយដែលអ្នកពិបាកក្នុងការឆ្លើយ អ្នកអាចបដិសេធឆ្លើយបាន។ អ្នកក៏អាចជ្រើសរើសបញ្ចប់បទសម្ភាសន៍នៅចំណុចណាមួយក៏បានផងដែរ។</p>	
--	--

<p>S1Q8. អ្នកសម្ភាសន៍៖ តើអ្នកឆ្លើយតបយល់ព្រមផ្តល់បទសម្ភាសន៍ទេ?</p> <p>E s1q5==1</p>	<p>SINGLE-SELECT</p> <p>consnt</p> <p>01 <input type="radio"/> យល់ព្រម</p> <p>02 <input type="radio"/> មិនយល់ព្រម នាពេលនេះ</p> <p>03 <input type="radio"/> មិនយល់ព្រម បដិសេធ</p>
--	--

<p>STATIC TEXT</p> <p>E s1q6==4</p> <p>តើវិទ្ធជាមួយនិងម៉ោងណាដែលខ្ញុំអាចហៅម្តងទៀតនៅពេលដែលអ្នកនៅជាមួយគាត់?</p>	
--	--

<p>S1Q10. តើខ្ញុំអាចទូរស័ព្ទទៅអ្នកវិញនៅពេលក្រោយដែលប្រសើរជាងសម្រាប់អ្នកទេ? វាក៏ជាសំខាន់ណាស់សម្រាប់យើងក្នុងការនិយាយជាមួយអ្នកឬនរណាម្នាក់ផ្សេងទៀតនៅក្នុងគ្រួសាររបស់អ្នក។</p> <p>E consnt==2</p>	<p>SINGLE-SELECT s1q10</p> <p>01 <input type="radio"/> បាន 02 <input type="radio"/> មិនបាន</p>
<p>S1Q11A. ថ្ងៃណាដែរ?</p> <p>E s1q10==1 s1q6==4</p>	<p>DATE s1q11a</p> <p>.....</p>
<p>S1Q11B. ពេលណាដែរ?</p> <p>I សូមសរសេរទម្រង់ ##:## (ទម្រង់ ២៤ ម៉ោង / ថ្ងៃ)។ ឧទាហរណ៍: សរសេរទម្រង់ម៉ោង 13 :30 ប្រសិន ម៉ោង 1:30 នៅពេលថ្ងៃ។</p> <p>E s1q10==1 s1q6==4</p>	<p>TEXT s1q11b</p> <p>.....</p>
<p>VARIABLE</p> <p>s1q3==2 ? "NOBODY ANSWERING" : s1q3==3 ? "NUMBER DOES NOT EXIST" : s1q3==4 ? "PHONE SWITCHED OFF" : s1q5==3 ? "CANNOT UNDERSTAND THEIR LANGUAGE" : s1q6==1 ? "DON'T KNOW THE HOUSEHOLD" : s1q6==2 ? "CAN</p> <p>And 194 other symbols [1]</p>	<p>STRING atpout</p>

STATIC TEXT

អ្នកសម្ភាសន៍៖ កត់ត្រាគ្រប់លេខទូរស័ព្ទ ដែលអាចទាក់ទងបានក្នុងផ្នែករង "លេខទូរស័ព្ទ"

[1] ព័ត៌មានសម្ភាសន៍
 លេខទូរស័ព្ទ

<p>អ្នកសម្ភាសន៍៖ កត់បញ្ជីលេខទូរស័ព្ទទាំងអស់របស់គ្រួសារ។ បន្ថែមលេខថ្មីណាមួយនៅទីនេះ។</p> <p>I សូមសរសេរទម្រង់ 0## ### ## ឬ 0## ### #####</p> <p>V1 self.Select(x=>x.Text.Trim().ToUpper()).Distinct().Count() = self.Count()</p> <p>M1 លេខបានបញ្ជូនរួចហើយ។ តែសម្រួលព័ត៌មានលម្អិតបើចាំបាច់។</p> <p>V2 self.All(x=>(x.Item2.Length==11 x.Item2.Length==12) && x.Item2.Substring(3,1)==" " && x.Item2.Substring(7,1)==" ") // x.Item2.Convert.ToInt32().InRange(0701000000,0907999999))</p> <p>M2 សូមសរសេរលេខទូរស័ព្ទឧទាហរណ៍</p>	<p>LIST s1q12a</p> <p>.....</p>
--	--

[1] ព័ត៌មានសម្ភាសន៍ / លេខទូរស័ព្ទ

Roster: លេខទូរស័ព្ទ

generated by list question [s1q12a](#)

numbers

<p>បំពេញជាមុន៖ លេខដែលបំពេញជាមុន</p>	<p>TEXT SCOPE: HIDDEN nbpr1d</p> <p>.....</p>
<p>បំពេញជាមុន៖ សមាជិកដែលបំពេញជាមុន</p>	<p>NUMERIC: INTEGER SCOPE: HIDDEN nbhhme</p> <p>-----</p>
<p>S1Q12. លេខទូរស័ព្ទរបស់អ្នកណា?</p>	<p>TEXT s1q12</p> <p>.....</p>
<p>S1Q13. តើ %s1q12% ជាសមាជិកគ្រួសារទេ?</p>	<p>SINGLE-SELECT s1q13</p> <p>01 <input type="radio"/> សមាជិក 02 <input type="radio"/> មិនមែនសមាជិក</p>
<p>S1Q14. តើ %s1q12% មានទំនាក់ទំនងអ្វីជាមួយមេគ្រួសារ?</p> <p>E s1q13==2</p>	<p>TEXT s1q14</p> <p>.....</p>

<p>S1Q15. តើ %s1q12% ត្រូវជាអ្វីជាមួយមេត្រូវសារ?</p> <p>E s1q13==1</p>	<p>SINGLE-SELECT s1q15</p> <p>01 <input type="radio"/> មេត្រូវសារ</p> <p>02 <input type="radio"/> ប្តីប្រពន្ធ/ដៃគូ</p> <p>03 <input type="radio"/> កូនបង្កើត</p> <p>04 <input type="radio"/> កូនចុង</p> <p>05 <input type="radio"/> កូនចិញ្ចឹម</p> <p>06 <input type="radio"/> ចៅ</p> <p>07 <input type="radio"/> បងប្អូន</p> <p>08 <input type="radio"/> ក្មួយ</p> <p>09 <input type="radio"/> បងប្អូនថ្លៃ</p> <p>10 <input type="radio"/> ឪពុកម្តាយ</p> <p>11 <input type="radio"/> ឪពុកម្តាយក្មេក</p> <p>12 <input type="radio"/> អ្នកបម្រើក្នុងគ្រួសារ (ស្នាក់នៅជាមួយ)</p> <p>14 <input type="radio"/> សាច់ញាតិផ្សេងទៀត</p> <p>15 <input type="radio"/> អ្នកផ្សេងទៀតដែលមិនមែនជាសាច់ញាតិ</p> <p>98 <input type="radio"/> អតីតមេត្រូវសារ</p>
<p>សូមបញ្ជាក់៖</p> <p>E s1q15==14 s1q15==15</p>	<p>TEXT s1q15_sp</p> <p>.....</p>
<p>VARIABLE</p> <p>IsAnswered(s1q14) ? s1q14 : //take the ref person relationship if ref person new[]{"empty", "HEAD", "SPOUSE", "OWN CHILD", "STEP CHILD", "ADOPTED CHILD", "GRANDCHILD", "BROTHER/SISTER", "NIECE/NEPHEW"</p> <p>And 204 other symbols [2]</p>	<p>STRING num_re1</p>
<p>VARIABLE</p> <p>s1q13==1 ? "MEMBER" : "REFERENCE PERSON"</p>	<p>STRING num_hhr</p>
<p>VARIABLE</p> <p>attempts.Count(x=>x.s1q1==@rowcode && (x.s1q3==3 x.s1q6.InList(1,2)))</p>	<p>LONG notrch</p>
<p>បំពេញជាមុន៖ បើកការថតសម្លេង</p>	<p>SINGLE-SELECT SCOPE: HIDDEN aud_audion</p> <p>01 <input type="radio"/> បើក</p> <p>02 <input type="radio"/> បិទ</p>
<p>M1Q1. អ្នកត្រូវពិនិត្យសូមវាយលេខសម្ងាត់ដើម្បីបើកសំណួរ</p> <p>E aud_audion==1</p>	<p>TEXT SCOPE: SUPERVISOR aud_mntrpw</p> <p>.....</p>
<p>M1Q1. អ្នកត្រូវពិនិត្យសូមជ្រើសរើសឈ្មោះរបស់អ្នក</p> <p>E aud_mntrpw=="allears"</p>	<p>SINGLE-SELECT SCOPE: SUPERVISOR aud_monitr</p> <p>01 <input type="radio"/> ចាន់ថន</p> <p>02 <input type="radio"/> វណ្ណី</p> <p>03 <input type="radio"/> ភក្តី</p>
<p>M1Q2. តើអ្នកអាចស្តាប់ឮការសម្តែងសំឡេង?</p> <p>E aud_mntrpw=="allears"</p>	<p>SINGLE-SELECT SCOPE: SUPERVISOR aud_hearyn</p> <p>01 <input type="radio"/> ឮ</p> <p>02 <input type="radio"/> មិនឮ</p>
<p>M1Q3. តើអ្នកសម្តែងបានកត់ត្រាលំដាប់ការហៅទូរស័ព្ទចេញដែរទេ?</p> <p>E aud_hearyn==1</p>	<p>SINGLE-SELECT SCOPE: SUPERVISOR aud_allatp</p> <p>01 <input type="radio"/> បានកត់ត្រា</p> <p>02 <input type="radio"/> ទេ ការហៅចេញខ្លះមិនបានកត់ត្រាទេ</p> <p>03 <input type="radio"/> ទេ កត់លើសពីការហៅចេញ</p> <p>-95 <input type="radio"/> មិនអាចប្រាប់បានថាយ៉ាងម៉េច</p>
<p>M1Q4. សូមពន្យល់លម្អិត</p> <p>E aud_allatp.InList(2,3)</p>	<p>TEXT SCOPE: SUPERVISOR aud_at11atp_sp</p> <p>.....</p>

<p>M1Q5. តើអ្នកសម្ភាសន៍បានលើកឡើងនូវព័ត៌មានមួយចំនួនដូចខាងក្រោមនៅក្នុងការណែនាំខ្លួនរបស់ពួកគេទៅកាន់អ្នកឆ្លើយតបឬទេ?</p> <p>E aud_hearyn==1 && attempts.Any(x=>x.s1q5==1)</p>	<p>MULTI-SELECT: YES/NO SCOPE: SUPERVISOR aud_intcmp</p> <p>01 <input type="checkbox"/> / <input type="checkbox"/> ឈ្មោះរបស់ពួកគេ</p> <p>02 <input type="checkbox"/> / <input type="checkbox"/> វិទ្យាស្ថានស្ថិតិជាតិ</p> <p>03 <input type="checkbox"/> / <input type="checkbox"/> វិស័យកុំព្យូទ័រ</p> <p>04 <input type="checkbox"/> / <input type="checkbox"/> ឈ្មោះរបស់អ្នកឆ្លើយ/គ្រួសារ</p> <p>05 <input type="checkbox"/> / <input type="checkbox"/> ការសម្ភាសន៍គ្រួសារកាលពីលើកមុន</p> <p>06 <input type="checkbox"/> / <input type="checkbox"/> រយៈពេលប៉ាន់ស្មាននៃការធ្វើការសម្ភាសន៍</p> <p>07 <input type="checkbox"/> / <input type="checkbox"/> អ្នកឆ្លើយនឹងទទួលបានថ្លៃចំណាយពេលវេលា</p> <p>08 <input type="checkbox"/> / <input type="checkbox"/> សំណួរអនុញ្ញាតពីអ្នកឆ្លើយដើម្បីធ្វើការសម្ភាសន៍</p>
--	--

<p>M1Q6. តើមានព័ត៌មានផ្សេងទៀតដែលអ្នកសម្ភាសន៍បានបង្កើតកំហុសឆ្គងពេលណែនាំខ្លួនឬទេ?</p> <p>I ឧទាហរណ៍៖ អ្វីដែលពួកគេមិនគួរនិយាយ ការសន្យាណាមួយ ឬការលើកឡើងពីចំនួនទឹកប្រាក់ដែលទទួលបាន</p> <p>E aud_hearyn==1 && attempts.Any(x=>x.s1q5==1)</p>	<p>SINGLE-SELECT SCOPE: SUPERVISOR aud_intmis</p> <p>01 <input type="radio"/> មាន</p> <p>02 <input type="radio"/> មិនមាន</p> <p>-95 <input type="radio"/> មិនអាចប្រាប់បានថាយ៉ាងម៉េច</p>
---	--

<p>M1Q7. សូមផ្តល់ព័ត៌មានលម្អិត</p> <p>E aud_intmis==1</p>	<p>TEXT SCOPE: SUPERVISOR aud_intmis_sp</p> <p>.....</p>
--	---

<p>M1Q8. សម្រាប់ការបដិសេធមិនឱ្យអ្នកសម្ភាសន៍សាកសួរតើអ្នកវាយតម្លៃការខិតខំប្រឹងប្រែងរបស់អ្នកសម្ភាសន៍ដើម្បីបញ្ចុះបញ្ចូលអ្នកឆ្លើយបានល្អកម្រិតណា?</p> <p>E aud_hearyn==1 && attempts.Any(x=>x.consnt==2)</p>	<p>SINGLE-SELECT SCOPE: SUPERVISOR aud_cnvnce</p> <p>01 <input type="radio"/> ល្អ</p> <p>02 <input type="radio"/> អាចទទួលយកបាន</p> <p>03 <input type="radio"/> មិនល្អ</p> <p>-95 <input type="radio"/> មិនអាចប្រាប់បានថាយ៉ាងម៉េច</p>
--	---

<p>M1Q9. សូមផ្តល់ព័ត៌មានលម្អិត</p> <p>E aud_cnvnce==3</p>	<p>TEXT SCOPE: SUPERVISOR aud_cnvnce_sp</p> <p>.....</p>
--	---

[2B] ព័ត៌មានមូលដ្ឋានរបស់អ្នកឆ្លើយតប

section_2b

E attempts.Any(x=>x.consnt==1)

<p>ម៉ោងចាប់ផ្តើម</p>	<p>DATE: CURRENT TIME Sec2b_StartTime</p> <p>-----</p>
<p>S2BQ1. តើអ្នកឈ្មោះអ្វី?</p> <p>V1 IsAnswered(Sec2b_StartTime)</p> <p>M1 សូមកត់ត្រា ម៉ោងចាប់ផ្តើមខាងលើ</p>	<p>TEXT s2bq1</p> <p>-----</p>
<p>S2BQ2. តើអ្នកមានអាយុប៉ុន្មាន?</p>	<p>NUMERIC: INTEGER s2bq2</p> <p>-----</p>
<p>S2BQ3. តើអ្នកភេទអ្វី?</p>	<p>SINGLE-SELECT s2bq3</p> <p>01 <input type="radio"/> ប្រុស</p> <p>02 <input type="radio"/> ស្រី</p>
<p>S2BQ4. តើអ្នកមានទំនាក់ទំនងអ្វីជាមួយនិងគ្រួសារនេះ?</p>	<p>SINGLE-SELECT s2bq4</p> <p>01 <input type="radio"/> មេគ្រួសារ</p> <p>02 <input type="radio"/> ប្តីប្រពន្ធ/ដៃគូ</p> <p>03 <input type="radio"/> កូនប្រុស/កូនស្រី</p> <p>04 <input type="radio"/> កូនចុង</p> <p>05 <input type="radio"/> កូនចិញ្ចឹម</p> <p>06 <input type="radio"/> ឪពុកម្តាយបង្កើត</p> <p>07 <input type="radio"/> បងប្អូន</p> <p>08 <input type="radio"/> ចៅ</p> <p>09 <input type="radio"/> ក្មួយប្រុស/ក្មួយស្រី</p> <p>10 <input type="radio"/> កូនប្រសា</p> <p>11 <input type="radio"/> បងប្អូនថ្លៃ</p> <p>12 <input type="radio"/> ឪពុកម្តាយក្មេក</p> <p>13 <input type="radio"/> សាច់ញាតិផ្សេងទៀត</p> <p>14 <input type="radio"/> អ្នកបម្រើក្នុងគ្រួសារ (ស្នាក់នៅជាមួយ)</p> <p>15 <input type="radio"/> អ្នកផ្សេងទៀតដែលមិនមែនជាសាច់ញាតិ</p>
<p>សូមបញ្ជាក់៖</p> <p>E s2bq4.InList(13,15)</p>	<p>TEXT s2bq4_os</p> <p>-----</p>
<p>S2BQ5. តើមានសមាជិកសរុបប៉ុន្មាននាក់នៅក្នុងគ្រួសាររបស់អ្នក?</p>	<p>NUMERIC: INTEGER s2bq5</p> <p>-----</p>
<p>S2BQ5a. តើមានក្មេងអាយុពី0-5ឆ្នាំ ចំនួនប៉ុន្មាននាក់ ដែលរស់នៅជាមួយគ្រួសារអ្នក?</p>	<p>NUMERIC: INTEGER s2bq5a</p> <p>-----</p>
<p>S2BQ5b. តើមានប៉ុន្មាននាក់ជាក្មេងស្រី ដែលមានអាយុ0-5ឆ្នាំ?</p> <p>V1 self<=s2bq5a</p> <p>M1 ចំនួនក្មេងស្រីដែលមានអាយុពី0-5ឆ្នាំ ត្រូវតែតិចជាង ឬស្មើជាមួយនឹងចំនួនសរុបនៃក្មេងដែលរស់នៅជាមួយគ្រួសារ អាយុ0-5ឆ្នាំ</p>	<p>NUMERIC: INTEGER s2bq5b</p> <p>-----</p>
<p>S2BQ6a. តើមានក្មេងអាយុពី6-17ឆ្នាំ ចំនួនប៉ុន្មាននាក់ ដែលរស់នៅជាមួយគ្រួសារអ្នក?</p>	<p>NUMERIC: INTEGER s2bq6a</p> <p>-----</p>

<p>S2BQ6b. តើមានប៉ុន្មាននាក់ជាក្មេងស្រី ដែលមានអាយុ6-17ឆ្នាំ?</p> <p>V1 se1f<=s2bq6a</p> <p>M1 ចំនួនក្មេងស្រីដែលមានអាយុពី6-17ឆ្នាំ ត្រូវតែគិតជាដាច់ ឬស្មើជាមួយនឹងចំនួនសរុបនៃក្មេងដែលរស់នៅជាមួយគ្រួសារ អាយុ6-17ឆ្នាំ</p>	<p>NUMERIC: INTEGER s2bq6b</p> <p>-----</p>
<p>S2BQ7a. តើមានសមាជិកអាយុពី18-59ឆ្នាំ ចំនួនប៉ុន្មាននាក់ ដែលរស់នៅជាមួយគ្រួសារអ្នក?</p>	<p>NUMERIC: INTEGER s2bq7a</p> <p>-----</p>
<p>S2BQ7b. តើមានសមាជិកប៉ុន្មាននាក់ជាស្រ្តី ដែលមានអាយុ18-59ឆ្នាំ?</p> <p>V1 se1f<=s2bq7a</p> <p>M1 ចំនួនស្រ្តីដែលមានអាយុពី18-59ឆ្នាំ ត្រូវតែគិតជាដាច់ ឬស្មើជាមួយនឹងចំនួនសរុបនៃមនុស្សដែលរស់នៅជាមួយគ្រួសារ អាយុ18-59ឆ្នាំ</p>	<p>NUMERIC: INTEGER s2bq7b</p> <p>-----</p>
<p>S2BQ8a. តើមានសមាជិកអាយុចាប់ពី60ឆ្នាំឡើង ចំនួនប៉ុន្មាននាក់ ដែលរស់នៅជាមួយគ្រួសារអ្នក?</p>	<p>NUMERIC: INTEGER s2bq8a</p> <p>-----</p>
<p>S2BQ8b. តើមានសមាជិកប៉ុន្មាននាក់ជាស្រ្តី ដែលមានអាយុចាប់ពី60ឆ្នាំឡើង?</p> <p>V1 se1f<=s2bq8a</p> <p>M1 ចំនួនស្រ្តីដែលមានអាយុពី18-59ឆ្នាំ ត្រូវតែគិតជាដាច់ ឬស្មើជាមួយនឹងចំនួនសរុបនៃមនុស្សដែលរស់នៅជាមួយគ្រួសារ អាយុចាប់ពី60ឆ្នាំឡើង</p>	<p>NUMERIC: INTEGER s2bq8b</p> <p>-----</p>
<p>S2BQ9. តើមានសមាជិកប៉ុន្មាននាក់ដែលជាជនពិការ?</p>	<p>NUMERIC: INTEGER s2bq9</p> <p>-----</p>
<p>S2BQ10. តើកម្រិតនៃការសិក្សា/អប់រំខ្ពស់បំផុតរបស់មនុស្សពេញវ័យ (ចាប់ពីអាយុ១៨ឆ្នាំឡើងទៅ)ដែលជាសមាជិកគ្រួសារអ្នក បានបញ្ចប់ត្រឹមត្រូវមកដល់ណា?</p>	<p>SINGLE-SELECT s2bq10</p> <p>01 <input type="radio"/> មិនបានចូលសិក្សា</p> <p>02 <input type="radio"/> មិនបានបញ្ចប់ថ្នាក់បឋមសិក្សា</p> <p>03 <input type="radio"/> បានបញ្ចប់ថ្នាក់បឋមសិក្សា</p> <p>04 <input type="radio"/> មិនបានបញ្ចប់អនុវិទ្យាល័យ</p> <p>05 <input type="radio"/> បានបញ្ចប់អនុវិទ្យាល័យ</p> <p>06 <input type="radio"/> មិនបានបញ្ចប់វិទ្យាល័យ</p> <p>07 <input type="radio"/> បានបញ្ចប់វិទ្យាល័យ</p> <p>08 <input type="radio"/> មិនបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ</p> <p>09 <input type="radio"/> បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ឬខ្ពស់ជាងនេះ</p> <p>10 <input type="radio"/> ផ្សេងទៀត (សូមបញ្ជាក់)</p>
<p>សូមបញ្ជាក់</p> <p>E s2bq10==10</p>	<p>TEXT s2bq10_os</p> <p>-----</p>

[2C] ស្ថានភាពសង្គមសេដ្ឋកិច្ច

section_2c

E attempts.Any(x=>x.consnt==1)

<p>ម៉ោងចាប់ផ្តើម</p>	<p>DATE: CURRENT TIME Sec2c_StartTime</p> <p>.....</p>
<p>S2CQ1. ក្នុងខែធ្នូ ឆ្នាំ2019 តើអ្នកអាចធ្វើការវាយតម្លៃគ្រួសាររបស់អ្នកដោយផ្អែកទៅលើស្ថានភាពសេដ្ឋកិច្ចគ្រួសាររបស់អ្នកប្រៀបធៀបទៅនឹងគ្រួសារដទៃទៀតនៅក្នុងភូមិរបស់អ្នក តើអ្នកគិតថាគ្រួសាររបស់អ្នកស្ថិតនៅកម្រិតមួយណាដែរ?</p> <p>V1 IsAnswered(Sec2c_StartTime) M1 ម៉ោងចាប់ផ្តើម</p>	<p>SINGLE-SELECT s2cq1</p> <p>01 <input type="radio"/> 1 មិនគ្រប់គ្រាន់សោះ</p> <p>02 <input type="radio"/> 2</p> <p>03 <input type="radio"/> 3</p> <p>04 <input type="radio"/> 4</p> <p>05 <input type="radio"/> 5 មធ្យម</p> <p>06 <input type="radio"/> 6</p> <p>07 <input type="radio"/> 7</p> <p>08 <input type="radio"/> 8</p> <p>09 <input type="radio"/> 9</p> <p>10 <input type="radio"/> 10 មានបំផុត</p>
<p>S2CQ2. ក្នុងខែមិថុនា ឆ្នាំ2020 តើអ្នកអាចធ្វើការវាយតម្លៃគ្រួសាររបស់អ្នកដោយផ្អែកទៅលើស្ថានភាពសេដ្ឋកិច្ចគ្រួសាររបស់អ្នកប្រៀបធៀបទៅនឹងគ្រួសារដទៃទៀតនៅក្នុងភូមិរបស់អ្នក តើអ្នកគិតថាគ្រួសាររបស់អ្នកស្ថិតនៅកម្រិតមួយណាដែរ?</p>	<p>SINGLE-SELECT s2cq2</p> <p>01 <input type="radio"/> 1 មិនគ្រប់គ្រាន់សោះ</p> <p>02 <input type="radio"/> 2</p> <p>03 <input type="radio"/> 3</p> <p>04 <input type="radio"/> 4</p> <p>05 <input type="radio"/> 5 មធ្យម</p> <p>06 <input type="radio"/> 6</p> <p>07 <input type="radio"/> 7</p> <p>08 <input type="radio"/> 8</p> <p>09 <input type="radio"/> 9</p> <p>10 <input type="radio"/> 10 មានណាស់</p>

[3] ចំណេះដឹង [4] អាកប្បកិរិយា [5] លទ្ធភាពរកបាន ថ្នាំ ម្ហូបអាហារនិងសេវាកម្មនានា [6] ការងារ និង [8] បទពិសោធន៍អសន្តិសុខស្បៀង

E attempts.Any(x=>x.consnt==1)

ម៉ោងចាប់ផ្តើម	DATE: CURRENT TIME Sec3_StartTime
----------------------	--------------------------------------

STATIC TEXT

[3] ចំណេះដឹង

<p>S3Q1. អ្នកធ្លាប់ឮពីវិសក្ខមករាឬការរាលដាល/ការរាតត្បាតដមីឆ្លងកូរីក19ទេ?</p> <p>V1 IsAnswered(Sec3_StartTime)</p> <p>M1 ម៉ោងចាប់ផ្តើម</p>	<p>SINGLE-SELECT s3q1</p> <p>01 <input type="radio"/> ធ្លាប់</p> <p>02 <input type="radio"/> មិនធ្លាប់</p>
--	--

<p>S3Q2. យោងតាមចំណេះដឹងរបស់អ្នក តើត្រូវធ្វើអ្វីខ្លះដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងវិសក្ខមករា?</p> <p>I សូមអានវិធីសាស្ត្រទាំងអស់។

 បន្តិចទៀត ខ្ញុំនឹងហៅវិធីសាស្ត្រមួយចំនួន ប្រសិនបើលោកឮឬអ្នកមិនគិតថាអាចកាត់បន្ថយការឆ្លងកូរីកបាន សូមឆ្លើយថាបានឬ បាន។ ប្រសិនបើគិតថាមិនអាចកាត់បន្ថយការឆ្លងកូរីកបានទេ And 14 other symbols [1]</p> <p>E s3q1==1</p> <p>V1 !(self.Missing.Any() && (self.Yes.Contains(10) self.No.Contains(10)))</p> <p>M1 កត់ត្រាគ្រប់ចំណុចមុននឹងបន្ត</p>	<p>MULTI-SELECT: YES/NO s3q2</p> <p>01 <input type="checkbox"/> / <input type="checkbox"/> លាងដៃ</p> <p>02 <input type="checkbox"/> / <input type="checkbox"/> ប្រើប្រាស់ទឹកលាងដៃ</p> <p>03 <input type="checkbox"/> / <input type="checkbox"/> គ្មានការចាប់ដៃ / ការស្លាតមន៍ដែលប៉ះពាល់រាងកាយ</p> <p>04 <input type="checkbox"/> / <input type="checkbox"/> ប្រើប្រាស់ម៉ាស់</p> <p>05 <input type="checkbox"/> / <input type="checkbox"/> ប្រើប្រាស់ស្រោមដៃ</p> <p>06 <input type="checkbox"/> / <input type="checkbox"/> ជៀសវាងការធ្វើដំណើរ</p> <p>07 <input type="checkbox"/> / <input type="checkbox"/> នៅផ្ទះនិងជៀសវាងការចេញទៅក្រៅលុះត្រាតែចាំបាច់</p> <p>08 <input type="checkbox"/> / <input type="checkbox"/> ជៀសវាងកន្លែងដែលមានមនុស្សច្រើនឬជួបជុំគ្នាជាមួយ</p> <p>09 <input type="checkbox"/> / <input type="checkbox"/> រក្សាចម្ងាយពីគ្នាយ៉ាងហោចណាស់ 1 ម៉ែត្រ</p> <p>10 <input type="checkbox"/> / <input type="checkbox"/> ជៀសវាងការប៉ះមុខរបស់អ្នក</p>
---	---

<p>S3Q3. រដ្ឋាភិបាល / អាជ្ញាធរមូលដ្ឋានបានចាត់វិធានការអ្វីខ្លះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវិសក្ខមករានៅក្នុងតំបន់របស់អ្នក?</p> <p>I សូមអាន

 ចម្លើយអាចមានច្រើន</p> <p>E s3q1==1</p> <p>V1 (self.Contains(11) self.Contains(98)) ? self.Length==1 : true</p> <p>M1 មិនអាចជ្រើសរើសយកជម្រើស គ្មាន ឬ មិនដឹងជាមួយនឹងជម្រើសផ្សេងទេ</p>	<p>MULTI-SELECT s3q3</p> <p>01 <input type="checkbox"/> បានណែនាំប្រជាពលរដ្ឋអោយស្នាក់នៅផ្ទះ</p> <p>02 <input type="checkbox"/> រឹតត្បិតការធ្វើដំណើរក្នុងប្រទេសឬក្នុងតំបន់</p> <p>03 <input type="checkbox"/> រឹតត្បិតការធ្វើដំណើរទៅក្រៅប្រទេស</p> <p>04 <input type="checkbox"/> បិទសាលារៀននិងសាកលវិទ្យាល័យ</p> <p>05 <input type="checkbox"/> តម្រូវឱ្យនៅផ្ទះ / បិទទីក្រុង</p> <p>06 <input type="checkbox"/> បិទអាជីវកម្មដែលមិនចាំបាច់</p> <p>07 <input type="checkbox"/> សាងសង់មន្ទីរពេទ្យឬជួលអគារសម្រាប់ដាក់អ្នកជម្ងឺ</p> <p>08 <input type="checkbox"/> ផ្តល់អាហារដល់អ្នកដែលត្រូវការ</p> <p>09 <input type="checkbox"/> បើកគ្លីនិកនិងកន្លែងធ្វើតេស្ត</p> <p>10 <input type="checkbox"/> ផ្សព្វផ្សាយចំណេះដឹងពីវិសក្ខមករា</p> <p>11 <input type="checkbox"/> មិនដឹង</p> <p>12 <input type="checkbox"/> ផ្សេងទៀត</p>
--	---

<p>សូមបញ្ជាក់:</p> <p>E s3q3.Contains(12)</p>	<p>TEXT s3q3_os</p> <p>.....</p>
---	----------------------------------

<p>M3Q1. យោងតាមចំណេះដឹងរបស់អ្នក តើអ្នកមានវិធានការអ្វីខ្លះ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងនៃវិសក្ខមករា? តើអ្នកសម្គាល់នូវវិធានការទាំងអស់ទេ?</p> <p>E aud_hearyn==1 && IsAnswered(s3q2)</p>	<p>SINGLE-SELECT aud_s3q2pr</p> <p>SCOPE: SUPERVISOR</p> <p>01 <input type="radio"/> បាន អានទាំងអស់</p> <p>02 <input type="radio"/> ទេ គាត់រំលងខ្លះ</p> <p>03 <input type="radio"/> ទេ គាត់រំលងទាំងអស់</p> <p>-95 <input type="radio"/> មិនអាចប្រាប់បានថាយ៉ាងម៉េច</p>
--	---

<p>M3Q2. តើមានបញ្ហាអ្វីផ្សេងទៀតដែរឬទេក្នុងផ្នែកនៃចំណេះដឹងទាក់ទងនឹងការងារដែលអ្នករៀនសូត្រ19នេះ?</p> <p>E aud_hearyn==1 && IsAnswered(s3q3) V1 self.Contains(0) ? self.Length==1 : true M1 មិនអាចជ្រើសរើសចម្លើយ ទេ និង ផ្សេងៗ</p>	<p>MULTI-SELECT SCOPE: SUPERVISOR aud_cmtknw</p> <p>00 <input type="checkbox"/> ទេ 01 <input type="checkbox"/> មិនបានអានសេចក្តីណែនាំ 02 <input type="checkbox"/> បាត់សំណួរ 03 <input type="checkbox"/> ផ្លាស់ប្តូរអត្តសញ្ញាណ 04 <input type="checkbox"/> បញ្ហាការបកប្រែ 05 <input type="checkbox"/> សួរសំណួរអោយតម្រូវ 06 <input type="checkbox"/> បង្កើតចម្លើយ 07 <input type="checkbox"/> មានបញ្ហាវាយទិន្នន័យ -96 <input type="checkbox"/> ផ្សេងទៀត</p>
---	--

<p>M3Q3. សូមផ្តល់សេចក្តីពន្យល់លម្អិត</p> <p>E aud_cmtknw.Length>0 & !aud_cmtknw.ContainsOnly(0)</p>	<p>TEXT SCOPE: SUPERVISOR aud_cmtknw_sp</p> <p>.....</p>
---	--

<p>ម៉ោងចាប់ផ្តើម</p>	<p>DATE: CURRENT TIME Sec4_StartTime</p> <p>.....</p>
-----------------------------	---

STATIC TEXT

[4] អាកប្បកិរិយាទាក់ទងនឹងការរីករាលដាលនៃកូវីត19

STATIC TEXT

តំបន់នេះ ខ្ញុំចង់សួរអ្នកអំពីវិធានការមួយចំនួនដែលអ្នកបានអនុវត្ត ចាប់តាំងពីរដ្ឋាភិបាលបានដាក់គោលការណ៍ណែនាំនិងវិកបន្តិច ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូរូណា(ពាក់កណ្តាលខែមីនា)។

<p>S4Q1. តើអ្នកបានលាងដៃជាមួយសាប៊ូក្នុងរយៈពេលយូរជាងរយៈពេលដែលអ្នកធ្លាប់ធ្វើដំបូង 7 ថ្ងៃកន្លងមក ?</p> <p>V1 IsAnswered(Sec4_StartTime) M1 កត់ត្រាម៉ោងចាប់ផ្តើមខាងលើ</p>	<p>SINGLE-SELECT s4q1</p> <p>01 <input checked="" type="radio"/> បាន 02 <input type="radio"/> មិនបាន 03 <input type="radio"/> មិនដឹង</p>
---	--

<p>S4Q2. តើអ្នកបានជៀសវាងការចាប់ផ្តើមការស្វាគមន៍ដោយការប៉ះពាល់រាងកាយដំបូង 7 ថ្ងៃកន្លងមក ?</p>	<p>SINGLE-SELECT s4q2</p> <p>01 <input checked="" type="radio"/> បាន 02 <input type="radio"/> មិនបាន 03 <input type="radio"/> មិនពាក់ព័ន្ធ</p>
--	--

<p>S4Q3. តើអ្នកបានជៀសវាងការជួបជុំ (ឧទាហរណ៍ដូចជាការជួបជុំក្នុងគ្រួសារ ការចូលរួមពិធីដប់លៀង ការជួបជុំក្នុងព្រះវិហារយេស៊ូឬវិហារអ៊ីស្លាម ការចូលរួមបុណ្យសព។ល។) ដែលមានមនុស្សច្រើនជាង 10 នាក់ដែរឬទេ 7 ថ្ងៃកន្លងមក ?</p>	<p>SINGLE-SELECT s4q3</p> <p>01 <input type="radio"/> បាន 02 <input type="radio"/> មិនបាន 03 <input type="radio"/> មិនពាក់ព័ន្ធ</p>
--	---

<p>M4Q1. តើអ្នកសម្ភាសន៍បានណែនាំអំពីផ្នែកនៃអាកប្បកិរិយានេះដែរឬទេ? "តំបន់នេះ ខ្ញុំចង់សួរអ្នកអំពីវិធានការមួយចំនួនដែលអ្នកបានអនុវត្ត ចាប់តាំងពីរដ្ឋាភិបាលបានដាក់គោលការណ៍ណែនាំនិងការវិកបន្តិចនានា ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូរូណាចាប់តាំងពីចាប់តាំងពីការរីករាលដាលនៃវីរុសកូរូណាមក(ពាក់កណ្តាលខែមីនា)?"</p> <p>E aud_hearyn==1 && IsAnswered(s4q1)</p>	<p>SINGLE-SELECT SCOPE: SUPERVISOR aud_script</p> <p>01 <input type="radio"/> បានអានពេញ 02 <input type="radio"/> បានអានផ្នែកខ្លះ 03 <input type="radio"/> មិនបានអាន -95 <input type="radio"/> មិនអាចប្រាប់បានថាយ៉ាងម៉េច</p>
---	---

<p>M4Q2. តើអ្នកសម្ភាសន៍បានរំលឹកនូវរឿងរ៉ាវខ្លះៗ ចាប់តាំងពីការរីករាលដាលនៃវីរុសកូរូណាមក(ពាក់កណ្តាលខែមីនា)ដល់ពេលសួរសំណួរទាក់ទងទៅនឹងអាកប្បកិរិយានេះ?</p> <p>E aud_hearyn==1 && IsAnswered(s4q3)</p>	<p>SINGLE-SELECT SCOPE: SUPERVISOR aud_period</p> <p>01 <input type="radio"/> បានរំលឹកទាំងអស់ 02 <input type="radio"/> បានរំលឹកខ្លះៗ 03 <input type="radio"/> មិនបានរំលឹកទេ -95 <input type="radio"/> មិនអាចប្រាប់បានថាយ៉ាងម៉េច</p>
---	---

M4Q3. តើមានបញ្ហាអ្វីទេក្នុងផ្នែកអាកប្បកិរិយានេះ?

E aud_hearyn==1 && IsAnswered(s4q3)
 V1 self.Contains(0) ? self.Length==1 : true
 M1 មិនអាចជ្រើសរើសចម្លើយ ទេ នឹង ផ្សេងៗ

MULTI-SELECT aud_cmtbeh
 SCOPE: SUPERVISOR
 00 ទេ
 01 មិនបានអានសេចក្តីណែនាំ
 02 បាត់សំណួរ
 03 ផ្លាស់ប្តូរអត្តសញ្ញាណសំណួរ
 04 បញ្ហាការបកប្រែ
 05 សួរសំណួរឱ្យតម្រយ
 06 បង្កើបចម្លើយ
 07 មានបញ្ហារាយទិន្នន័យ
 -96 ផ្សេងទៀត

M4Q4. សូមផ្តល់សេចក្តីពន្យល់លម្អិត

E aud_cmtbeh.Length>0 & !aud_cmtbeh.ContainsOnly(0)

TEXT aud_cmtbeh_sp
 SCOPE: SUPERVISOR

ម៉ោងចាប់ផ្តើម

DATE: CURRENT TIME Sec5_StartTime

STATIC TEXT

[5] លទ្ធភាពរកបាន ថ្នាំ ម្ហូបអាហារនិងសេវាកម្មនានា

S5Q1. តើគ្រួសាររបស់អ្នកអាចរកទិញ ថ្នាំបានដែរឬទេ ឬ ថ្លៃកន្លងមក?

V1 IsAnswered(Sec5_StartTime)
 M1 សូមកត់ត្រាម៉ោងចាប់ផ្តើមខាងលើ

SINGLE-SELECT s5q1a
 01 អាចរកទិញបាន
 02 មិនអាចរកទិញបាន
 03 មិនបានរកទិញទេ

S5Q1B. ហេតុអ្វីបានជាគ្រួសាររបស់អ្នកមិនអាចទិញថ្នាំបាន?

I ចម្លើយអាចរើសបានច្រើន។ សូមកុំអានជម្រើស។
 E s5q1a==2

MULTI-SELECT s5q1b
 01 ហានលក់អស់ស្តុក
 02 ទីផ្សារក្នុងតំបន់មិនដំណើរការ / បិទ
 03 ការរឹតត្បិតការធ្វើដំណើរ / គ្មានមធ្យោបាយធ្វើដំណើរ
 04 ការរឹតត្បិតមិនឱ្យចេញទៅខាងក្រៅ
 05 ថ្លៃទំនិញឡើងថ្លៃ
 06 ចំណាយប្រើកាតក្រេឌីត
 07 ផ្សេងទៀត
 99 បដិសេធ

សូមបញ្ជាក់:

E s5q1b.Contains(7)

TEXT s5q1b_os

S5Q2A. តើគ្រួសាររបស់អ្នកអាចរកទិញ អង្ករបានដែរឬទេ ឬ ថ្លៃកន្លងមក?

V1 IsAnswered(Sec5_StartTime)
 M1 សូមកត់ត្រាម៉ោងចាប់ផ្តើមខាងលើ

SINGLE-SELECT s5q2a
 01 អាចរកទិញបាន
 02 មិនអាចរកទិញបាន
 03 មិនបានរកទិញទេ

S5Q2B. ហេតុអ្វីបានជាគ្រួសាររបស់អ្នកមិនអាចទិញអង្ករបាន?

I ចម្លើយអាចរើសបានច្រើន។ សូមកុំអានជម្រើស។
 E s5q2a==2

MULTI-SELECT s5q2b
 01 ហានលក់អស់ស្តុក
 02 ទីផ្សារក្នុងតំបន់មិនដំណើរការ / បិទ
 03 ការរឹតត្បិតការធ្វើដំណើរ / គ្មានមធ្យោបាយធ្វើដំណើរ
 04 ការរឹតត្បិតមិនឱ្យចេញទៅខាងក្រៅ
 05 ថ្លៃទំនិញឡើងថ្លៃ
 06 ចំណាយប្រើកាតក្រេឌីត
 07 ផ្សេងទៀត
 99 បដិសេធ

សូមបញ្ជាក់:

E s5q2b.Contains(7)

TEXT s5q2b_os

<p>S5Q2C. តើគ្រួសាររបស់អ្នកអាចរកទិញ ត្រីប្លូសាច់បានទេ? ថ្ងៃកន្លងមក?</p>	<p>SINGLE-SELECT s5q2c</p> <p>01 <input type="radio"/> អាចរកទិញបាន 02 <input type="radio"/> មិនអាចរកទិញបាន 03 <input type="radio"/> មិនបានរកទិញទេ</p>
<p>S5Q2D. ហេតុអ្វីបានជាគ្រួសាររបស់អ្នកមិនអាចទិញត្រីប្លូសាច់បាន?</p> <p>I ចម្លើយអាចរើសបានច្រើន។ សូមកុំអានជម្រើស។ E s5q2c==2</p>	<p>MULTI-SELECT s5q2d</p> <p>01 <input type="checkbox"/> ហាងលក់អស់ស្តុក 02 <input type="checkbox"/> ទីផ្សារក្នុងតំបន់មិនដំណើរការ / បិទ 03 <input type="checkbox"/> ការរឹតត្បិតការធ្វើដំណើរ / គ្មានមធ្យោបាយធ្វើដំណើរ 04 <input type="checkbox"/> ការរឹតត្បិតមិនឱ្យចេញទៅខាងក្រៅ 05 <input type="checkbox"/> ថ្លៃទំនិញឡើងថ្លៃ 06 <input type="checkbox"/> ចំណាយប្រើកាតក្រេឌីត 07 <input type="checkbox"/> ផ្សេងទៀត 99 <input type="checkbox"/> បដិសេធ</p>
<p>សូមបញ្ជាក់</p> <p>E s5q2d.Contains(7)</p>	<p>TEXT s5q2d_os</p> <p>.....</p>
<p>S5Q2E. តើគ្រួសាររបស់អ្នកអាចរកទិញ បន្លែប្លូផ្លែឈើបានទេ? ថ្ងៃកន្លងមក?</p>	<p>SINGLE-SELECT s5q2e</p> <p>01 <input type="radio"/> អាចរកទិញបាន 02 <input type="radio"/> មិនអាចរកទិញបាន 03 <input type="radio"/> មិនបានរកទិញទេ</p>
<p>S5Q2F. ហេតុអ្វីបានជាគ្រួសាររបស់អ្នកមិនអាចទិញបន្លែប្លូផ្លែឈើបាន?</p> <p>I ចម្លើយអាចរើសបានច្រើន E s5q2e==2</p>	<p>MULTI-SELECT s5q2f</p> <p>01 <input type="checkbox"/> ហាងលក់អស់ស្តុក 02 <input type="checkbox"/> ទីផ្សារក្នុងតំបន់មិនដំណើរការ / បិទ 03 <input type="checkbox"/> ការរឹតត្បិតការធ្វើដំណើរ / គ្មានមធ្យោបាយធ្វើដំណើរ 04 <input type="checkbox"/> ការរឹតត្បិតមិនឱ្យចេញទៅខាងក្រៅ 05 <input type="checkbox"/> ថ្លៃទំនិញឡើងថ្លៃ 06 <input type="checkbox"/> ចំណាយប្រើកាតក្រេឌីត 07 <input type="checkbox"/> ផ្សេងទៀត 99 <input type="checkbox"/> បដិសេធ</p>
<p>សូមបញ្ជាក់:</p> <p>E s5q2f.Contains(7)</p>	<p>TEXT s5q2f_os</p> <p>.....</p>
<p>S5Q3. អ្នកឬសមាជិកគ្រួសាររបស់អ្នក ធ្លាប់ត្រូវការការព្យាបាលចាប់តាំងពីការរីករាលដាលនៃវីរុសកូរ៉ូណាមក(ពាក់កណ្តាលខែមីនា)?</p> <p>I ការព្យាបាលទូទៅ</p>	<p>SINGLE-SELECT s5q3</p> <p>01 <input type="radio"/> បាទ/ចាស 02 <input type="radio"/> មិនធ្លាប់ 99 <input type="radio"/> បដិសេធ</p>
<p>S5Q4.តើអ្នកឬសមាជិកគ្រួសាររបស់អ្នក បានទទួលការព្យាបាលទេ?</p> <p>E s5q3==1</p>	<p>SINGLE-SELECT s5q4</p> <p>01 <input type="radio"/> បានទទួល 02 <input type="radio"/> មិនបានទទួល 03 <input type="radio"/> បដិសេធ</p>
<p>S5Q5. តើមូលហេតុអ្វី ដែលអ្នកឬសមាជិកគ្រួសាររបស់អ្នកមិនអាចទទួលការព្យាបាលបាន?</p> <p>I សូមកុំអានចម្លើយ E s5q4==2</p>	<p>SINGLE-SELECT s5q5</p> <p>01 <input type="radio"/> ខ្វះលុយ 02 <input type="radio"/> មិនមានបុគ្គលិកពេទ្យគ្រប់គ្រាន់សម្រាប់ព្យាបាល 03 <input type="radio"/> មិនទទួលការព្យាបាលដោយសារមន្ទីរពេទ្យ ពោរពេញដោយអ្នកជម្ងឺ 04 <input type="radio"/> ផ្សេងទៀត 99 <input type="radio"/> បដិសេធ</p>
<p>សូមបញ្ជាក់:</p> <p>E s5q5==4</p>	<p>TEXT s5q5_os</p> <p>.....</p>
<p>VARIABLE s2bq6a!=0</p>	<p>BOOLEAN filter1</p>

<p>S5Q6a. មុនពេលសាលារៀនត្រូវបានបិទដោយសារតែវិស័យកូរ៉ូណា តើកុមារទៅរៀនដែរឬទេ?</p> <p>E filter1==true</p>	<p>SINGLE-SELECT s5q6a</p> <p>01 <input type="radio"/> ទៅរៀន</p> <p>02 <input type="radio"/> មិនទៅរៀនទេ</p>
<p>S5Q6b. តើកុមារបានចូលរួមក្នុងសកម្មភាពអប់រំឬការសិក្សាទេ? <u>7 ថ្ងៃកន្លងមក?</u></p> <p>E s5q6a==1</p>	<p>SINGLE-SELECT s5q6b</p> <p>01 <input type="radio"/> បាន</p> <p>02 <input type="radio"/> មិនបាន</p>
<p>S5Q6. តើកុមារបានចូលរួមការអប់រំឬសកម្មភាពរៀនសូត្រអ្វីខ្លះ? <u>7 ថ្ងៃកន្លងមក?</u></p> <p>I សូមអានផ្ទៃសរសេរ ចម្លើយអាចមានច្រើន</p> <p>E s5q6b==1</p>	<p>MULTI-SELECT s5q6</p> <p>01 <input type="checkbox"/> បំពេញកិច្ចការដែលគ្រូដាក់ឱ្យ</p> <p>02 <input type="checkbox"/> ប្រើប្រាស់កម្មវិធីរៀនតាមទូរស័ព្ទ</p> <p>03 <input type="checkbox"/> មើលកម្មវិធីអប់រំតាមទូរទស្សន៍</p> <p>04 <input type="checkbox"/> ស្តាប់កម្មវិធីអប់រំតាមវីទ្យូ</p> <p>05 <input type="checkbox"/> ជួបជាមួយគ្រូបង្រៀន</p> <p>96 <input type="checkbox"/> ផ្សេងទៀត</p>
<p>សូមបញ្ជាក់:</p> <p>E s5q6.Contains(96)</p>	<p>TEXT s5q6_os</p> <p>.....</p>
<p>S5Q7. តើកុមារឬសមាជិកក្នុងគ្រួសាររបស់អ្នក បានទាក់ទងជាមួយគ្រូបង្រៀនស្តីពីការ <u>7 ថ្ងៃកន្លងមក?</u></p> <p>E s5q6a==1</p>	<p>SINGLE-SELECT s5q7</p> <p>01 <input type="radio"/> បាន</p> <p>02 <input type="radio"/> មិនបាន</p>
<p>S5Q8. តើកុមារឬសមាជិកក្នុងគ្រួសាររបស់អ្នក អាចទាក់ទងជាមួយគ្រូបង្រៀនស្តីពីការ <u>7 ថ្ងៃកន្លងមក?</u></p> <p>I ចម្លើយអាចជ្រើសរើសបានច្រើន សូមអានផ្ទៃសរសេរ</p> <p>E s5q7==1</p>	<p>MULTI-SELECT s5q8</p> <p>01 <input type="checkbox"/> សារទូរស័ព្ទ</p> <p>02 <input type="checkbox"/> កម្មវិធីតាមប្រព័ន្ធអ៊ីនធឺណែត (online)</p> <p>03 <input type="checkbox"/> អ៊ីម៉ែល</p> <p>04 <input type="checkbox"/> សំបុត្រ</p> <p>05 <input type="checkbox"/> ទូរស័ព្ទ (សំឡេង)</p> <p>06 <input type="checkbox"/> វ៉តស្តេប (whatsapp)</p> <p>07 <input type="checkbox"/> ហ្វេសប៊ុក (Facebook)</p> <p>08 <input type="checkbox"/> ផ្សេងទៀត</p>
<p>S5Q8_os. សូមបញ្ជាក់</p> <p>E s5q8.Contains(8)</p>	<p>TEXT s5q8_os</p> <p>.....</p>
<p>M5Q1. សំណួរទី1A ផ្នែក5 (S5Q1A) តើអ្នកសម្ភាសន៍បានអានផ្ទៃសរសេរទាំងបីទេ?</p> <p>E aud_hearyn==1 && IsAnswered(s5q2a)</p>	<p>SINGLE-SELECT SCOPE: SUPERVISOR aud_allitm</p> <p>01 <input type="radio"/> អានទាំងអស់</p> <p>02 <input type="radio"/> ទេ រំលងចោលខ្លះ</p> <p>03 <input type="radio"/> ទេ រំលងចោលទាំងអស់</p> <p>-95 <input type="radio"/> មិនអាចប្រាប់បានថាយ៉ាងម៉េច</p>
<p>M5Q2. តើអ្នកសម្ភាសន៍បានសួរសំណួរទេ?</p> <p>E aud_hearyn==1 && IsAnswered(s5q6a)</p>	<p>SINGLE-SELECT SCOPE: SUPERVISOR aud_s5q4as</p> <p>01 <input type="radio"/> បាន</p> <p>02 <input type="radio"/> មិនបាន</p> <p>-95 <input type="radio"/> មិនអាចប្រាប់បានថាយ៉ាងម៉េច</p>
<p>M5Q3. សំណួរទី5 ផ្នែក5 (S5Q5) តើអ្នកសម្ភាសន៍បានអានផ្ទៃសរសេរទាំងអស់ឱ្យអ្នកឆ្លើយទេ?</p> <p>E aud_hearyn==1 && IsAnswered(s5q5)</p>	<p>SINGLE-SELECT SCOPE: SUPERVISOR aud_s5q5ro</p> <p>01 <input type="radio"/> អានទាំងអស់</p> <p>02 <input type="radio"/> ទេ រំលងចោលខ្លះ</p> <p>03 <input type="radio"/> ទេ រំលងចោលទាំងអស់</p> <p>-95 <input type="radio"/> មិនអាចប្រាប់បានថាយ៉ាងម៉េច</p>
<p>ម៉ោងចាប់ផ្តើម</p>	<p>DATE: CURRENT TIME Sec6_StartTime</p> <p>.....</p>

STATIC TEXT

<p>S6Q1. 7 ថ្ងៃកន្លងមក ចាប់ពីថ្ងៃចំនួនដល់ថ្ងៃអាទិត្យ តើអ្នកបានធ្វើការប្រាក់កម្រៃ ធ្វើជំនួញ ធ្វើស្រែ ឬ ធ្វើសកម្មភាពអ្វីផ្សេងទៀត ដើម្បីប្រាក់ចំណូលទេ បើទោះបីជាចំណាយពេលតែមួយម៉ោងក៏ដោយ?</p> <p>V1 IsAnswered(Sec6_StartTime)</p> <p>M1 សូមគាំគ្រាម៉ោងចាប់ផ្តើម</p>	<p>SINGLE-SELECT s6q1</p> <p>01 <input type="radio"/> បានធ្វើ</p> <p>02 <input type="radio"/> មិនបានធ្វើ</p>
<p>S6Q2. មុនការរីករាលដាលនៃវីរុសកូរ៉ូណា(ពាក់កណ្តាលខែមីនា) តើអ្នកមានការងារធ្វើឬទេ?</p> <p>E s6q1==2</p>	<p>SINGLE-SELECT s6q2</p> <p>01 <input type="radio"/> មាន</p> <p>02 <input type="radio"/> មិនមាន</p>
<p>S6Q3. ហេតុអ្វីបានជាអ្នកឈប់ធ្វើការ?</p> <p>I សូមកុំអានជម្រើស</p> <p>E s6q2==1 && s6q1==2</p>	<p>SINGLE-SELECT s6q3</p> <p>01 <input type="radio"/> អាជីវកម្ម / រដ្ឋាភិបាលបានបិទដោយសារការរីករាលដាលនៃវីរុសកូរ៉ូណា</p> <p>02 <input type="radio"/> អាជីវកម្ម / រដ្ឋាភិបាលបានបិទដោយសារហេតុផលផ្សេងទៀត</p> <p>03 <input type="radio"/> ត្រូវបានគេបញ្ឈប់ខណៈពេលអាជីវកម្មនៅបន្តនៅឡើយ</p> <p>04 <input type="radio"/> ក្រុមហ៊ុនឱ្យផ្តាការងារមួយរយៈពេលសារបញ្ហាហិរញ្ញវត្ថុរបស់រដ្ឋ</p> <p>05 <input type="radio"/> វិស្វកម្ម</p> <p>06 <input type="radio"/> ឈឺ / ត្រូវបានដាក់ផ្តាច់ចេញពីគេ</p> <p>07 <input type="radio"/> ត្រូវការថែទាំសាច់ញាតិឈឺ</p> <p>08 <input type="radio"/> កម្មករតាមរដូវកាល</p> <p>09 <input type="radio"/> ចូលនិវត្តន៍</p> <p>10 <input type="radio"/> មិនអាចទៅស្រែបានដោយសារការរីករាលដាលនៃវីរុសកូរ៉ូណា</p> <p>11 <input type="radio"/> មិនអាចទៅស្រែបានព្រោះខ្វះវត្ថុធាតុដើម</p> <p>12 <input type="radio"/> មិនមែនរដូវការធ្វើការដាំដុះ</p> <p>13 <input type="radio"/> ផ្សេងទៀត</p>
<p>សូមបញ្ជាក់៖</p> <p>E s6q3==13</p>	<p>TEXT s6q3_os</p> <p>.....</p>
<p>S6Q4. មុនការរីករាលដាលនៃវីរុសកូរ៉ូណា(ពាក់កណ្តាលខែមីនា) តើសកម្មភាពចម្បង (ចំណាយពេលវេលាច្រើនជាងគេ)របស់អាជីវកម្មឬស្ថាប័នដែលអ្នកកំពុងធ្វើការស្ថិតក្នុងវិស័យណាដែរ?</p> <p>I សូមកុំអានជម្រើស</p> <p>E s6q2==1</p>	<p>SINGLE-SELECT s6q4</p> <p>01 <input type="radio"/> វិស័យកសិកម្ម</p> <p>02 <input type="radio"/> វិស័យរ៉ែ</p> <p>03 <input type="radio"/> វិស័យផលិតកម្ម</p> <p>04 <input type="radio"/> ការងារវិនិយោគ / វិនិយោគិន / បច្ចេកទេស</p> <p>05 <input type="radio"/> អគ្គិសនី / ទឹក / ឧស្ម័ន / ភាគសំណល់</p> <p>06 <input type="radio"/> សំណង់</p> <p>07 <input type="radio"/> មធ្យោបាយដឹកជញ្ជូន</p> <p>08 <input type="radio"/> ការទិញនិងលក់</p> <p>09 <input type="radio"/> ហិរញ្ញវត្ថុ / ធានារ៉ាប់រង / សេវាកម្មអចលនទ្រព្យ</p> <p>10 <input type="radio"/> សេវាកម្ម</p> <p>11 <input type="radio"/> ការអប់រំ</p> <p>12 <input type="radio"/> សុខភាព</p> <p>13 <input type="radio"/> រដ្ឋបាលសាធារណៈ</p> <p>14 <input type="radio"/> ទេសចរណ៍</p> <p>15 <input type="radio"/> ផ្សេងទៀត</p>
<p>សូមបញ្ជាក់៖</p> <p>E s6q4==15</p>	<p>TEXT s6q4_os</p> <p>.....</p>
<p>S6Q4A. តើវាជាការងាររដ្ឋបាលនិងការងារដែលអ្នកធ្វើមុនការរីករាលដាលនៃវីរុសកូរ៉ូណា(ពាក់កណ្តាលខែមីនា) ឬទេ?</p> <p>E s6q1==1</p>	<p>SINGLE-SELECT s6q4a</p> <p>01 <input type="radio"/> បាទ</p> <p>02 <input type="radio"/> ខុសគ្នា</p>

S6Q4B. ហេតុអ្វីបានជាអ្នកផ្លាស់ប្តូរការងារ?

E s6q4a==2

SINGLE-SELECT

s6q4b

- 01 អាជីវកម្ម / រដ្ឋាភិបាលបានបិទដោយសារតែការរឹតត្បិតផ្នែកច្បាប់ទាក់ទង
- 02 អាជីវកម្ម / រដ្ឋាភិបាលបានបិទដោយហេតុផលផ្សេងទៀត
- 03 សម្រាកមួយរយៈខណៈអាជីវកម្មនៅតែបន្តបើក
- 04 ក្រុមហ៊ុនឱ្យផ្អាកការងារមួយរយៈដោយសារបញ្ហាហិរញ្ញវត្ថុរបស់ក្រុមហ៊ុន
- 05 វិស្វកម្ម
- 06 ឈឺ / ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក
- 07 ត្រូវការថែទាំសាច់ញាតិឈឺ
- 08 កម្មករតាមរដូវកាល
- 09 ចូលនិវត្តន៍
- 10 មិនអាចទៅស្រែចម្ការបានដោយសារការរឹតត្បិតការធ្វើដំណើរ
- 11 មិនអាចទៅស្រែចម្ការបានដោយសារខ្វះវត្តមានដើម
- 12 មិនមែនរដូវការធ្វើស្រែចម្ការ
- 13 ផ្សេងទៀត

សូមបញ្ជាក់៖

E s6q4b==13

TEXT

s6q4b_os

.....

S6Q4C. មុនការរីករាលដាលនៃកូវីដ១៩(ពាក់កណ្តាលខែមីនា)

តើសកម្មភាពចម្បង

(ចំណាយពេលវេលាច្រើនជាងគេ)របស់អាជីវកម្មឬស្ថាប័នដែលអ្នកកំពុងធ្វើការស្ថិតក្នុងវិស័យណាដែរ?

I សូមកុំអានដម្រើស

E s6q4a==2

SINGLE-SELECT

s6q4c

- 01 វិស័យកសិកម្ម
- 02 វិស័យរ៉ែ
- 03 វិស័យផលិតកម្ម
- 04 ការងារវិជ្ជាជីវៈ / វិទ្យាសាស្ត្រ / បច្ចេកទេស
- 05 អគ្គិសនី / ទឹក / ឧស្ម័ន / កាកសំណល់
- 06 សំណង់
- 07 មធ្យោបាយដឹកជញ្ជូន
- 08 ការទិញនិងលក់
- 09 ហិរញ្ញវត្ថុ / ធានារ៉ាប់រង / សេវាកម្មអចលនទ្រព្យ
- 10 សេវាកម្ម
- 11 ការអប់រំ
- 12 សុខភាព
- 13 រដ្ឋបាលសាធារណៈ
- 14 ទេសចរណ៍
- 15 ផ្សេងទៀត (បញ្ជាក់)

សូមបញ្ជាក់៖

E s6q4c==15

TEXT

s6q4c_os

.....

S6Q5. បច្ចុប្បន្ន

តើសកម្មភាពចម្បង(ចំណាយពេលវេលាច្រើនជាងគេ)របស់អាជីវកម្មឬស្ថាប័នដែលអ្នកកំពុងធ្វើការនាពេលបច្ចុប្បន្នស្ថិតក្នុងវិស័យណាដែរ?

I សូមកុំអានដម្រើស

E s6q1==1

SINGLE-SELECT

s6q5

- 01 វិស័យកសិកម្ម
- 02 វិស័យរ៉ែ
- 03 វិស័យផលិតកម្ម
- 04 ការងារវិជ្ជាជីវៈ / វិទ្យាសាស្ត្រ / បច្ចេកទេស
- 05 អគ្គិសនី / ទឹក / ឧស្ម័ន / កាកសំណល់
- 06 សំណង់
- 07 មធ្យោបាយដឹកជញ្ជូន
- 08 ការទិញនិងលក់
- 09 ហិរញ្ញវត្ថុ / ធានារ៉ាប់រង / សេវាកម្មអចលនទ្រព្យ
- 10 សេវាកម្ម
- 11 ការអប់រំ
- 12 សុខភាព
- 13 រដ្ឋបាលសាធារណៈ
- 14 ទេសចរណ៍
- 15 ផ្សេងទៀត

<p>សូមបញ្ជាក់:</p> <p>E s6q5==15</p>	<p>TEXT</p> <p>s6q5_os</p> <p>.....</p>
<p>S6Q6. ក្នុងការងារចម្បង (ចំណាយពេលវេលាច្រើនជាងគេ)របស់អ្នក តើអ្នកកំពុងធ្វើការក្នុង ...</p> <p>I សូមអានចម្លើយ</p> <p>E s6q1==1</p>	<p>SINGLE-SELECT</p> <p>s6q6</p> <p>01 <input type="radio"/> ក្នុងអាជីវកម្មផ្ទាល់ខ្លួន</p> <p>02 <input type="radio"/> ក្នុងអាជីវកម្មរបស់គ្រួសារឬសមាជិកគ្រួសារណាម្នាក់</p> <p>03 <input type="radio"/> ក្នុងកសិដ្ឋានឬចិញ្ចឹមសត្វរបស់គ្រួសារ</p> <p>04 <input type="radio"/> ក្នុងនាមជាបុគ្គលិក</p> <p>05 <input type="radio"/> ក្នុងនាមជាអ្នកហ្វឹកហ្វឺន ឬអ្នកហាត់ការងារ</p>
<p>STATIC TEXT</p> <p>E s6q1==1</p> <p>[A] ការងារដែលទទួលបានប្រាក់ខែឬប្រាក់ឈ្នួល</p>	
<p>S6Q7. 7 ថ្ងៃកន្លងមក តើអ្នកអាចធ្វើការធម្មតាឬទេ មិនថាធ្វើការនៅកន្លែងការងារឬធ្វើការពិបាកមួយទេ?</p> <p>E s6q6.InList(4,5)</p>	<p>SINGLE-SELECT</p> <p>s6q7</p> <p>01 <input type="radio"/> អាច</p> <p>02 <input type="radio"/> មិនអាច</p>
<p>S6Q8. ទោះបីជាអ្នកមិនអាចធ្វើការដូចធម្មតាក៏ដោយ តើអ្នកបានទទួលប្រាក់ខែឬទេ?</p> <p>I សូមអានជម្រើសទាំងអស់</p> <p>E s6q7==2</p>	<p>SINGLE-SELECT</p> <p>s6q8</p> <p>01 <input type="radio"/> បើកប្រាក់ខែធម្មតាពេញ</p> <p>02 <input type="radio"/> បើកប្រាក់ខែឱ្យខ្លះ</p> <p>03 <input type="radio"/> មិនបើកប្រាក់ខែ</p>
<p>S6Q8A. ហេតុអ្វីបានជាអ្នកមិនអាចធ្វើការដូចធម្មតា?</p> <p>E s6q7==2</p>	<p>SINGLE-SELECT</p> <p>s6q8a</p> <p>01 <input type="radio"/> អាជីវកម្ម / រដ្ឋាភិបាលបានបិទដោយសារការរឹតត្បិតផ្នែកច្បាប់ទាក់ទិននឹងវិសេសកូរ៉ូណា</p> <p>02 <input type="radio"/> អាជីវកម្ម / រដ្ឋាភិបាលបានបិទដោយសារហេតុផលផ្សេងទៀត</p> <p>03 <input type="radio"/> ក្រុមហ៊ុនឱ្យផ្អាកការងារមួយរយៈពេលដោយសារបញ្ហាហិរញ្ញវត្ថុរបស់ក្រុមហ៊ុន</p> <p>04 <input type="radio"/> ឈឺ / ត្រូវបានដាក់ផ្តាច់ចេញពីគេ (ធ្វើចត្តាឡីស័ក)</p> <p>05 <input type="radio"/> ត្រូវការថែទាំសាច់ញាតិឈឺ</p> <p>06 <input type="radio"/> កម្មករតាមរដូវកាល</p> <p>07 <input type="radio"/> មិនអាចទៅស្រែចម្ការបានដោយសារការរឹតត្បិតការធ្វើដំណើរ</p> <p>08 <input type="radio"/> ផ្សេងទៀត</p>
<p>សូមបញ្ជាក់:</p> <p>E s6q8a==8</p>	<p>TEXT</p> <p>s6q8a_os</p> <p>.....</p>
<p>S6Q8B. តើកន្លែងធ្វើការរបស់អ្នកផ្តល់ឱ្យអ្នកនូវអត្ថប្រយោជន៍ដូចខាងក្រោមទេ?</p> <p>E s6q6.InList(4,5)</p>	<p>SINGLE-SELECT</p> <p>s6q8b</p> <p>01 <input type="checkbox"/> / <input type="checkbox"/> ផ្តល់ធានារ៉ាប់រងសុខភាព</p> <p>02 <input type="checkbox"/> / <input type="checkbox"/> បើកប្រាក់ពេលដាក់ច្បាប់ឈឺ</p>
<p>S6Q8C. តើអ្នកមានកិច្ចសន្យាលាយលក្ខណ៍អក្សរសម្រាប់ការងារដែលអ្នកធ្វើទេ?</p> <p>E s6q6.InList(4,5)</p>	<p>SINGLE-SELECT</p> <p>s6q8c</p> <p>01 <input type="radio"/> មាន</p> <p>02 <input type="radio"/> មិនមាន</p> <p>03 <input type="radio"/> បដិសេធ</p>
<p>S6Q9. 7 ថ្ងៃកន្លងមក តើមានសមាជិកផ្សេងណាម្នាក់ (ក្រៅពីខ្លួនអ្នក) ដែលមិនអាចបំពេញការងារទទួលបានប្រាក់ឈ្នួលឬប្រាក់ខែរបស់គាត់បានទេ (ទាំងនៅកន្លែងធ្វើការនិងពីផ្ទះ)?</p> <p>I សូមដកអ្នកឆ្លើយចេញ</p>	<p>SINGLE-SELECT</p> <p>s6q9</p> <p>01 <input type="radio"/> មាន</p> <p>02 <input type="radio"/> មិនមានសមាជិកណាដែលមិនអាចទៅបំពេញការងារបានទេ</p> <p>03 <input type="radio"/> មិនមានសមាជិកដែលធ្វើការងារឬស៊ីឈ្នួលក្នុងគ្រួសារទេ</p>
<p>STATIC TEXT</p> <p>[B] អាជីវកម្មលក្ខណៈគ្រួសារ</p>	

<p>S6Q11. ចាប់តាំងពីដើមឆ្នាំ 2020 តើអ្នកឬសមាជិកគ្រួសាររបស់អ្នកបានធ្វើអាជីវកម្មដែរឬទេ រួមទាំងអាជីវកម្មគ្រួសារ?</p> <p>E s6q6!=1 s6q6!=2</p>	<p>SINGLE-SELECT s6q11</p> <p>01 <input type="radio"/> មាន</p> <p>02 <input type="radio"/> មិនមាន</p>
---	--

<p>VARIABLE</p> <p>s6q6==1 ? "non-farm family business you own" : s6q6==2 ? "non-farm family business you worked in" : "non-farm family businesses"</p>	<p>STRING fam_bus_txt</p>
---	--

<p>S6Q12. តើអាជីវកម្មរបស់អ្នកស្ថិតក្នុងវិស័យណា?</p> <p>E s6q11==1 s6q6.InList(1,2)</p> <p>W1 self!=1</p> <p>M1 សូមបញ្ជាក់ម្តងទៀត ប្រសិនបើអ្នកឆ្លើយសំណួរលើសកម្មភាពកសិកម្មក្នុងគ្រួសារ។ សូមចងចាំថា ពួកយើងកំពុងសាកសួរពីអាជីវកម្មក្រៅពីកសិកម្ម (សកម្មភាពកសិកម្មមិនរាប់បញ្ចូលទេ)</p>	<p>SINGLE-SELECT s6q12</p> <p>01 <input type="radio"/> វិស័យកសិកម្ម</p> <p>02 <input type="radio"/> វិស័យរ៉ែ</p> <p>03 <input type="radio"/> វិស័យផលិតកម្ម</p> <p>04 <input type="radio"/> ការងារវិជ្ជាជីវៈ / វិទ្យាសាស្ត្រ / បច្ចេកទេស</p> <p>05 <input type="radio"/> អគ្គិសនី / ទឹក / ឧស្ម័ន / ភាកសំណល់</p> <p>06 <input type="radio"/> សំណង់</p> <p>07 <input type="radio"/> មធ្យោបាយដឹកជញ្ជូន</p> <p>08 <input type="radio"/> ការទិញនិងលក់</p> <p>09 <input type="radio"/> ហិរញ្ញវត្ថុ / ធានារ៉ាប់រង / សេវាកម្មអចលនទ្រព្យ</p> <p>10 <input type="radio"/> សេវាកម្ម (កម្មសិទ្ធិផ្ទាល់ខ្លួន)</p> <p>11 <input type="radio"/> ការអប់រំ</p> <p>12 <input type="radio"/> សុខភាព</p> <p>13 <input type="radio"/> រដ្ឋបាលសាធារណៈ</p> <p>14 <input type="radio"/> ទេសចរណ៍</p> <p>15 <input type="radio"/> ផ្សេងទៀត</p>
--	--

<p>សូមបញ្ជាក់៖</p> <p>E s6q12==15</p>	<p>TEXT s6q12_os</p> <p>.....</p>
---------------------------------------	--

<p>S6Q13. បើប្រៀបធៀបនឹង ខែមុន តើប្រាក់ចំណូលដែលបានមកពីការធ្វើអាជីវកម្មនេះ ថយចុះឬកើនឡើង ...</p> <p>I សូមអានជម្រើស</p> <p>E s6q11==1 s6q6.InList(1,2)</p>	<p>SINGLE-SELECT s6q13</p> <p>01 <input type="radio"/> ខ្ពស់ជាងធម្មតា</p> <p>02 <input type="radio"/> ដូចគ្នានឹងធម្មតា</p> <p>03 <input type="radio"/> តិចជាងធម្មតា</p> <p>04 <input type="radio"/> គ្មានចំណូល</p>
---	---

<p>VARIABLE</p> <p>s6q13==4? "was there no revenue from sales from" : "was the revenue from sales less than in March from"</p>	<p>STRING income_less</p>
--	--

<p>S6Q14. ហេតុអ្វីបានជាចំណូលគ្រួសាររបស់អ្នកតិចជាងធម្មតា ឬគ្មានចំណូលសោះ?</p> <p>I សូមអានជម្រើស</p> <p>E s6q13.InList(3,4)</p>	<p>SINGLE-SELECT s6q14</p> <p>01 <input type="radio"/> កន្លែងអាជីវកម្មត្រូវបិទដោយសារការរឹតត្បិតផ្នែកច្បាប់ទាក់ទង</p> <p>02 <input type="radio"/> កន្លែងអាជីវកម្មត្រូវបិទដោយសារហេតុផលផ្សេងទៀត</p> <p>03 <input type="radio"/> គ្មានអតិថិជន/អតិថិជនតិចជាងមុន</p> <p>04 <input type="radio"/> មិនអាចរកវត្ថុធាតុដើមបាន</p> <p>05 <input type="radio"/> មិនអាចធ្វើដំណើរ / ដឹកទំនិញសម្រាប់ធ្វើអាជីវកម្ម</p> <p>06 <input type="radio"/> ឈឺ / ត្រូវបានដាក់ផ្តាច់ពីគេ (ធ្វើចត្តាឡីស័ក)</p> <p>07 <input type="radio"/> ឈឺដោយសារធម្មតាផ្សេងទៀត</p> <p>08 <input type="radio"/> ត្រូវការថែទាំសមាជិកគ្រួសារផ្សេងទៀត</p> <p>09 <input type="radio"/> ដល់រដូវកាលត្រូវបិទ</p> <p>10 <input type="radio"/> វិស្សមកាល</p> <p>11 <input type="radio"/> ផ្សេងទៀត</p>
--	---

<p>សូមបញ្ជាក់៖</p> <p>E s6q14==11</p>	<p>TEXT s6q14_os</p> <p>.....</p>
---------------------------------------	--

STATIC TEXT

[C] កសិកម្ម

<p>S6Q15. ចាប់តាំងពីដើមឆ្នាំ 2020 តើអ្នកឬសមាជិកគ្រួសាររបស់អ្នក បានធ្វើការដោះដូរឬចិញ្ចឹមសត្វ និងនេសាទដែរឬទេ?</p>	<p>SINGLE-SELECT s6q15</p> <p>01 <input type="radio"/> បានធ្វើ</p> <p>02 <input type="radio"/> មិនបានធ្វើ</p>
<p>S6Q16. ចាប់តាំងពីមានការរិលរាលដាលនៃវីរុសកូរ៉ូណាមក(ពាក់កណ្តាលខែមីនា) តើអ្នកអាចធ្វើសកម្មភាពក្នុងកសិដ្ឋានឬការចិញ្ចឹមសត្វឬនេសាទបានដូចអ្នកឬទេ?</p> <p>E s6q15==1 s6q6==3</p>	<p>SINGLE-SELECT s6q16</p> <p>01 <input type="radio"/> ធ្វើដម្កាក់</p> <p>02 <input checked="" type="radio"/> ខុសពីដម្កាក់</p>
<p>S6Q17. ហេតុអ្វីបានជាអ្នកមិនអាចធ្វើការងារនៅកសិដ្ឋាន ចិញ្ចឹមសត្វ ឬនេសាទបានដូចដម្កាក់?</p> <p>I សូមកុំអានជម្រើស</p> <p>E s6q16==2</p>	<p>MULTI-SELECT s6q17</p> <p>01 <input type="checkbox"/> គំរូវអោយស្នាក់នៅផ្ទះ</p> <p>02 <input type="checkbox"/> មិនមានកម្មករស៊ីវិល្ល៍គ្រប់គ្រាន់</p> <p>03 <input type="checkbox"/> ការរឹតត្បិតលើការផ្លាស់ទី/ ធ្វើដំណើរ</p> <p>04 <input type="checkbox"/> មិនអាចទទួលបាន / ដឹកជញ្ជូនវត្ថុធាតុដើម</p> <p>05 <input type="checkbox"/> មិនអាចលក់ / ដឹកជញ្ជូនផលិតផល</p> <p>06 <input type="checkbox"/> ត្រូវការថែទាំសមាជិកគ្រួសារដែលមានជម្ងឺ</p> <p>07 <input type="checkbox"/> ផ្សេងទៀត</p>
<p>សូមបញ្ជាក់៖</p> <p>E s6q17.Contains(7)</p> <p>STATIC TEXT</p> <p>ធ្វើចំណាត់ថ្នាក់ចំពោះលទ្ធផលដែលសំខាន់ជាងគេ</p>	<p>TEXT s6q17_os</p> <p>.....</p>
<p>S6Q21A. ការងារទទួលបានប្រាក់ខែឬប្រាក់ឈ្នួល</p>	<p>SINGLE-SELECT s6q21a</p> <p>01 <input type="radio"/> សំខាន់ទី1</p> <p>02 <input type="radio"/> សំខាន់ទី2</p> <p>03 <input type="radio"/> សំខាន់ទី3</p> <p>04 <input type="radio"/> មិនពាក់ព័ន្ធ</p>
<p>S6Q21B. អាជីវកម្មលក្ខណៈគ្រួសារ</p> <p>E s6q11==1</p> <p>V1 s6q21b!=s6q21a</p>	<p>SINGLE-SELECT s6q21b</p> <p>01 <input type="radio"/> សំខាន់ទី1</p> <p>02 <input type="radio"/> សំខាន់ទី2</p> <p>03 <input type="radio"/> សំខាន់ទី3</p>
<p>S6Q21C. កសិកម្ម</p> <p>E s6q15==1</p> <p>V1 s6q21c!=s6q21b</p>	<p>SINGLE-SELECT s6q21c</p> <p>01 <input type="radio"/> សំខាន់ទី1</p> <p>02 <input type="radio"/> សំខាន់ទី2</p> <p>03 <input type="radio"/> សំខាន់ទី3</p>
<p>M3Q13. S6Q1. តើអ្នកសម្ភាសន៍បានអានបញ្ជាក់ពេលវេលាក្នុងសំណួរទី១ ផ្នែក៦ (S6Q1) (គឺថ្ងៃច័ន្ទ xxxx ដល់ថ្ងៃអាទិត្យ yyyy)?</p> <p>E aud_hearyn==1 && IsAnswered(s6q1)</p>	<p>SINGLE-SELECT aud_s6q1rc</p> <p>SCOPE: SUPERVISOR</p> <p>01 <input type="radio"/> បានអាន</p> <p>02 <input type="radio"/> មិនបានអាន</p> <p>-95 <input type="radio"/> មិនអាចប្រាប់បានថាយ៉ាងម៉េច</p>
<p>M6Q2. តើមានបញ្ហាអ្វីទេក្នុងផ្នែកការងារនេះទេ?</p> <p>E aud_hearyn==1 && IsAnswered(s6q1)</p> <p>V1 self.Contains(0) ? self.Length==1 : true</p> <p>M1 មិនអាចជ្រើសរើសចម្លើយ ទេ និង ផ្សេងៗ</p>	<p>MULTI-SELECT aud_cmtemp</p> <p>SCOPE: SUPERVISOR</p> <p>00 <input type="checkbox"/> ទេ</p> <p>01 <input type="checkbox"/> មិនបានអានសេចក្តីណែនាំ</p> <p>02 <input type="checkbox"/> បាត់សំណួរ</p> <p>03 <input type="checkbox"/> ផ្លាស់ប្តូរអត្តសញ្ញាណសំណួរ</p> <p>04 <input type="checkbox"/> បញ្ហាការបកប្រែ</p> <p>05 <input type="checkbox"/> សួរសំណួរអោយភ័យ</p> <p>06 <input type="checkbox"/> បង្កើតចម្លើយ</p> <p>07 <input type="checkbox"/> មានបញ្ហាវាយទិន្នន័យ</p> <p>-96 <input type="checkbox"/> ផ្សេងទៀត</p>

M6Q3. សូមផ្តល់សេចក្តីពន្យល់លម្អិត

TEXT SCOPE: SUPERVISOR aud_cmttemp_sp

E aud_cmttemp.Length>0 & !aud_cmttemp.ContainsOnly(0)

ម៉ោងចាប់ផ្តើម

DATE: CURRENT TIME Sec8_StartTime

STATIC TEXT

[8] បទពិសោធន៍អសន្តិសុខស្បៀង

STATIC TEXT

អ្នកសម្ភាសន៍៖ ឥឡូវនេះខ្ញុំចង់សួរអ្នកនូវសំណួរមួយចំនួនអំពីម្ហូបអាហារ ក្នុងអំឡុងពេល 30 ថ្ងៃចុងក្រោយ តើមានពេលណាដែលអ្នកធ្លាប់៖

S8Q3. បានបន្ថយចំនួនម្ហូបអាហារដែលត្រូវហូបដោយសារតែខ្វះប្រាក់ ឬធនធានផ្សេងទៀត (30ថ្ងៃចុងក្រោយ)

SINGLE-SELECT s8q3

- 01 ធ្លាប់
02 មិនធ្លាប់

V1 IsAnswered(Sec8_StartTime)
M1 សូមកត់ត្រាម៉ោងចាប់ផ្តើមខាងលើ

S8Q4. កាត់បន្ថយចំនួនដងនៃការហូបអាហារដោយសារតែខ្វះប្រាក់ ឬធនធានផ្សេងទៀត (បើធ្លាប់ហូបពេលមកហូបតែ២ពេល ឬ ពី២ពេលមក១ពេល) (30ថ្ងៃចុងក្រោយ)

SINGLE-SELECT s8q4

- 01 ធ្លាប់
02 មិនធ្លាប់

S8Q5. បរិភោគតិចជាងបរិមាណដែលគិតថាចាំបាច់ដោយសារតែខ្វះប្រាក់ ឬធនធានផ្សេងទៀត (បន្ថយបរិមាណ) (30ថ្ងៃចុងក្រោយ)

SINGLE-SELECT s8q5

- 01 ធ្លាប់
02 មិនធ្លាប់

S8Q6. ដាច់ស្បៀងអាហារដោយសារតែខ្វះប្រាក់ ឬធនធានផ្សេងទៀត (ដាច់បាយ) (30ថ្ងៃចុងក្រោយ)

SINGLE-SELECT s8q6

- 01 ធ្លាប់
02 មិនធ្លាប់

S8Q7. ឃ្នានតែមិនបានហូបដោយសារខ្វះខាតដោយសារតែខ្វះប្រាក់ ឬធនធានផ្សេងទៀត (30ថ្ងៃចុងក្រោយ)

SINGLE-SELECT s8q7

- 01 ធ្លាប់
02 មិនធ្លាប់

S8Q8. មិនបានហូបអាហារពេញមួយថ្ងៃដោយសារតែខ្វះប្រាក់ ឬធនធានផ្សេងទៀត (30ថ្ងៃចុងក្រោយ)

SINGLE-SELECT s8q8

- 01 ធ្លាប់
02 មិនធ្លាប់

S8Q9. ខ្ញុំម្ហូបអាហារអ្នកជិតខាងឬសាច់ញាតិដោយសារតែខ្វះប្រាក់ ឬធនធានផ្សេងទៀត (30ថ្ងៃចុងក្រោយ)

SINGLE-SELECT s8q9

- 01 ធ្លាប់
02 មិនធ្លាប់

M8Q1. តើមានបញ្ហាអ្វីទេក្នុងផ្នែកអសន្តិសុខស្បៀងនេះ?

MULTI-SELECT SCOPE: SUPERVISOR aud_cmtfies

E aud_hearyn==1 && IsAnswered(s8q4)
V1 self.Contains(0) ? self.Length==1 : true
M1 មិនអាចជ្រើសរើសចម្លើយ ទេ នឹង ផ្សេងៗ

- 00 ទេ
01 មិនបានអានសេចក្តីណែនាំ
02 បាត់សំណួរ
03 ផ្លាស់ប្តូរអក្ខរនិយមសំណួរ
04 បញ្ហាការបកប្រែ
05 សួរសំណួរអោយគំរុយ
06 បង្កើបចម្លើយ
07 មានបញ្ហាវាយទិន្នន័យ
-96 ផ្សេងទៀត

M8Q2. សូមផ្តល់សេចក្តីពន្យល់លម្អិត

TEXT SCOPE: SUPERVISOR aud_cmtfies_sp

E aud_cmtfies.Length>0 & !aud_cmtfies.ContainsOnly(0)

[7] ការបាត់បង់ប្រាក់ចំណូល

E attempts.Any(x=>x.consnt==1)

<p>ម៉ោងចាប់ផ្តើម</p>	<p>DATE: CURRENT TIME Sec7_StartTime</p> <p>-----</p>
<p>S7Q1. ក្នុងរយៈពេល 12 ខែចុងក្រោយនេះ តើប្រភពចំណូលរបស់គ្រួសារអ្នកមានអ្វីខ្លះ?</p> <p>I សូមអានចម្លើយទាំងអស់

 បន្តិចទៀត ផ្តល់ឈ្មោះប្រភពចំណូលមួយចំនួន ប្រសិនបើវាជាប្រភពចំណូលរបស់គ្រួសាររបស់លោកឬអ្នកមីង សូមឆ្លើយថាបានឬទេ ប្រសិនបើវាមិនមែនជាប្រភពចំណូលរបស់គ្រួសាររបស់លោកឬអ្នកមីងទេ And 14 other symbols [2]</p> <p>V1 !(self.Missing.Any() && (self.Yes.Contains(96) self.No.Contains(96)))</p> <p>M1 សូមកត់ត្រាចម្លើយទាំងអស់មុននឹងបន្ត</p> <p>V2 /* if this question contains missings options and anything in the next question has been answered*/ !(self.Missing.Any() && IsAnswered(s7q2_tot))</p> <p>M2 សូមកត់ត្រាចម្លើយទាំងអស់មុននឹងបន្ត</p> <p>V3 self.No.Length!=11</p> <p>M3 វាមិនទំនងដែលគ្រួសារមួយគ្មានប្រភពចំណូលសោះ។ សូមបញ្ជាក់ម្តងទៀត។</p> <p>V4 IsAnswered(s6q12) ? !self.No.Contains(2) : true</p> <p>M4 អ្នកឆ្លើយតបឬអ្នកណាម្នាក់ក្នុងគ្រួសារមានបើកអាជីវកម្ម (អាជីវកម្មលក់ដូរ/គ្រួសារក្រៅពីកសិកម្ម) នេះបើយោងតាមចម្លើយក្នុងផ្នែកការងារ (ផ្នែកខ្ពស់សំណួរទី១២)។ សូមបញ្ជាក់ម្តងទៀតថាគាត់/វាជាគ្មានចំណូលពីអាជីវកម្មមែនឬ។</p> <p>V5 IsAnswered(s6q16) ? !self.No.Contains(1) : true</p> <p>M5 អ្នកឆ្លើយតបឬអ្នកណាម្នាក់ក្នុងគ្រួសារធ្វើការក្នុងកសិកម្មលក់ដូរ/គ្រួសារ (ការចិញ្ចឹមសត្វឬនេសាទ) នេះបើយោងតាមចម្លើយក្នុងផ្នែកការងារ (ផ្នែកខ្ពស់សំណួរទី១៦)។ សូមបញ្ជាក់ម្តងទៀតថាគាត់/វាជាគ្មានចំណូលពីកសិកម្មមែនឬ។</p> <p>V6 s6q6.InList(4,5) ? !self.No.Contains(3) : true</p> <p>M6 អ្នកឆ្លើយតបឬអ្នកណាម្នាក់ក្នុងគ្រួសារធ្វើការងារទទួលបានប្រាក់ចំណូលប្រាក់ខែ នេះបើយោងតាមចម្លើយក្នុងផ្នែកការងារ (ផ្នែកខ្ពស់សំណួរទី១៦)។ សូមបញ្ជាក់ម្តងទៀតថាគាត់/វាជាគ្មានចំណូលប្រាក់ចំណូលប្រាក់ខែមែនឬ។</p> <p>V7 IsAnswered(Sec7_StartTime)</p> <p>M7 សូមកត់ត្រាម៉ោងចាប់ផ្តើមខាងលើ</p>	<p>MULTI-SELECT: YES/NO s7q1</p> <p>01 <input type="checkbox"/> / <input type="checkbox"/> កសិកម្មលក់ដូរ/គ្រួសារ ការចិញ្ចឹមសត្វឬនេសាទ</p> <p>02 <input type="checkbox"/> / <input type="checkbox"/> អាជីវកម្មលក់ដូរ/គ្រួសារក្រៅពីកសិកម្ម</p> <p>03 <input type="checkbox"/> / <input type="checkbox"/> ការងារទទួលបានប្រាក់ចំណូលប្រាក់ខែរបស់សមាជិកគ្រួសារ</p> <p>04 <input type="checkbox"/> / <input type="checkbox"/> ការធ្វើប្រាក់ពីក្នុងស្រុកឬពីបរទេស</p> <p>05 <input type="checkbox"/> / <input type="checkbox"/> ជំនួយពីបងប្អូនឬអ្នកក្រៅពីបងប្អូន</p> <p>06 <input type="checkbox"/> / <input type="checkbox"/> ប្រាក់ចំណូលពីទ្រព្យសម្បត្តិ ការវិនិយោគឬសន្សំ</p> <p>07 <input type="checkbox"/> / <input type="checkbox"/> ប្រាក់សោធននិវត្តន៍</p> <p>08 <input type="checkbox"/> / <input type="checkbox"/> ជំនួយពីរដ្ឋាភិបាលឬអង្គការនានា</p>

[7] ការបាត់បង់ប្រាក់ចំណូល
Roster: ការបាត់បង់ប្រាក់ចំណូល
generated by multi-select question s7q1

income_loss

<p>S7Q2. ចាប់តាំងពីការរីករាលដាលនៃវីរុសកូរ៉ូណាមក(ពាក់កណ្តាលខែមីនា) តើចំណូលដែលបានមកពី%rostartitle% ..?</p>	<p>SINGLE-SELECT s7q2</p> <p>01 <input type="radio"/> កើនឡើង</p> <p>02 <input type="radio"/> ដដែល</p> <p>03 <input type="radio"/> ថយចុះ</p>
<p>S7Q2. ចាប់តាំងពីការរីករាលដាលនៃវីរុសកូរ៉ូណាមក(តាំងពីពាក់កណ្តាលខែមីនា) តើប្រាក់ចំណូលសរុបរបស់គ្រួសារអ្នក ..?</p>	<p>SINGLE-SELECT s7q2_tot</p> <p>01 <input type="radio"/> កើនឡើង</p> <p>02 <input type="radio"/> នៅដដែល</p> <p>03 <input type="radio"/> ថយចុះ</p>
<p>M7Q1. S7Q1. តើអ្នកសម្ភាសន៍បានអានបញ្ជាក់ពេលវេលាក្នុងសំណួរទី១ ផ្នែក៧ (S7Q1) ថាក្នុងរយៈពេល១២ខែចុងក្រោយទេ?</p> <p>E aud_hearyn==1 && IsAnswered(s7q1)</p>	<p>SINGLE-SELECT SCOPE: SUPERVISOR aud_s7q1rc</p> <p>01 <input type="radio"/> បានអាន</p> <p>02 <input type="radio"/> មិនបានអាន</p> <p>-95 <input type="radio"/> មិនអាចប្រាប់បានថាយ៉ាងម៉េច</p>
<p>M7Q2. សំណួរទី១ ផ្នែក៧ (S7Q1) តើអ្នកសម្ភាសន៍បានបង្ហាញប្រាប់ចម្លើយនីមួយៗទេ?</p> <p>E aud_hearyn==1&& IsAnswered(s7q1)</p>	<p>SINGLE-SELECT SCOPE: SUPERVISOR aud_s7q1pr</p> <p>01 <input type="radio"/> បង្ហាញចម្លើយទាំងអស់</p> <p>02 <input type="radio"/> ទេ រំលងចោលខ្លះ</p> <p>03 <input type="radio"/> ទេ រំលងចោលទាំងអស់</p> <p>-95 <input type="radio"/> មិនអាចប្រាប់បានថាយ៉ាងម៉េច</p>

M7Q3.

តើមានបញ្ហាអ្វីទេក្នុងផ្នែកការបាត់បង់ប្រាក់ចំណូលនេះ?

- E aud_hearyn==1 && IsAnswered(s7q1)
- V1 self.Contains(0) ? self.Length==1 : true
- M1 មិនអាចជ្រើសរើសចម្លើយ ទេ នឹង ផ្សេងៗ

MULTI-SELECT
SCOPE: SUPERVISOR

aud_cmt1ss

- 00 ទេ
- 01 មិនបានអានសេចក្តីណែនាំ
- 02 បាត់សំណួរ
- 03 ផ្លាស់ប្តូរអត្តសញ្ញាណសំណួរ
- 04 បញ្ហាការបកប្រែ
- 05 សួរសំណួរអោយតម្រូវ
- 06 បង្កើតចម្លើយ
- 07 មានបញ្ហាវាយទិន្នន័យ
- 96 ផ្សេងទៀត

M7Q4. សូមផ្តល់សេចក្តីពន្យល់លម្អិត

- E aud_cmt1ss.Length>0 & !aud_cmt1ss.ContainsOnly(0)

TEXT
SCOPE: SUPERVISOR

aud_cmt1ss_sp

.....

[10] ការដោះស្រាយនិងបញ្ហា

E attempts.Any(x=>x.consnt==1)

ម៉ោងចាប់ផ្តើម	DATE: CURRENT TIME Sec10_StartTime
----------------------	---

STATIC TEXT

អ្នកសម្ភាសន៍៖
ខ្ញុំចង់សួរអ្នកអំពីព្រឹត្តិការណ៍ដែលអាចជះឥទ្ធិពលដល់គ្រួសាររបស់អ្នកចាប់តាំងពីការរីករាលដាលនៃវីរុសកូរ៉ូណា(ពាក់កណ្តាលខែមីនា)?

<p>S10Q1. តើគ្រួសាររបស់អ្នក បានដោះស្រាយនិងវិបត្តិនានាអំឡុងពេលមានការឆ្លងកូរ៉ូណាដោយវិធីសាស្ត្រសុខាភិបាលសម្រាប់បញ្ហាដូចម្តេច?</p> <p>I ចម្លើយអាចរើសបានច្រើន

 បន្តិចទៀត ខ្ញុំនឹងរៀបរាប់វិធីសាស្ត្រសម្រាប់មួយចំនួន ដើម្បីដោះស្រាយបញ្ហានៅពេលមានវិបត្តិកូរ៉ូណា។ ប្រសិនបើ គ្រួសាររបស់លោកឮឬអ្នកម្តងបានប្រើវិធីសាស្ត្រទាំងនេះ សូមឆ្លើយថាទាបឬថា And 79 other symbols [3]</p> <p>V1 IsAnswered(Sec10_StartTime)</p> <p>M1 សូមកត់ត្រាម៉ោងចាប់ផ្តើមខាងលើ</p>	<p>MULTI-SELECT: YES/NO s10q1</p> <p>02 <input type="checkbox"/> / <input type="checkbox"/> ចូលរួមក្នុងសកម្មភាពផ្សេងទៀតបង្កើតប្រាក់ចំណូលបរិស្ថាន (សម្ភារៈធ្វើកសិកម្មនិងមិនធ្វើកសិកម្ម)</p> <p>03 <input type="checkbox"/> / <input type="checkbox"/> ទទួលបានជំនួយពីមិត្តភក្តិនិងក្រុមគ្រួសារ</p> <p>04 <input type="checkbox"/> / <input type="checkbox"/> ខ្ចីពីមិត្តភក្តិនិងក្រុមគ្រួសារ</p> <p>05 <input type="checkbox"/> / <input type="checkbox"/> ខ្ចីប្រាក់ពីស្ថាប័នហិរញ្ញវត្ថុ</p> <p>06 <input type="checkbox"/> / <input type="checkbox"/> ទិញជំពាក់</p> <p>07 <input type="checkbox"/> / <input type="checkbox"/> ពន្យារពេលទូទាត់ប្រាក់</p> <p>08 <input type="checkbox"/> / <input type="checkbox"/> លក់ផលិតផលមុនពេលកំណត់</p> <p>09 <input type="checkbox"/> / <input type="checkbox"/> កាត់បន្ថយការហូបចំណីអាហារ</p> <p>10 <input type="checkbox"/> / <input type="checkbox"/> កាត់បន្ថយការប្រើប្រាស់ផ្សេងទៀតក្រៅពីអាហារ</p> <p>11 <input type="checkbox"/> / <input type="checkbox"/> ពឹងផ្អែកលើប្រាក់សន្សំប្រាក់</p> <p>12 <input type="checkbox"/> / <input type="checkbox"/> សុំបើកលុយជាមុនពីថៅកែឬនាយោជក</p> <p>13 <input type="checkbox"/> / <input type="checkbox"/> ទទួលបានជំនួយពីអង្គការក្រៅរដ្ឋាភិបាល</p> <p>14 <input type="checkbox"/> / <input type="checkbox"/> បានទទួលបានជំនួយពីរដ្ឋាភិបាល</p> <p>15 <input type="checkbox"/> / <input type="checkbox"/> ទទួលបានប្រាក់សំណងក្រុមហ៊ុនធានារ៉ាប់រង</p> <p>16 <input type="checkbox"/> / <input type="checkbox"/> អោយកុមារចូលរួមក្នុងការងាររបស់គ្រួសារ</p>
--	---

<p>M10Q1. តើអ្នកសម្ភាសន៍បានបង្ហាញប្រាប់ចម្លើយនីមួយៗទេ?</p> <p>E aud_hearyn==1 && IsAnswered(s10q1)</p>	<p>SINGLE-SELECT aud_s10q1p SCOPE: SUPERVISOR</p> <p>01 <input type="radio"/> បង្ហាញប្រាប់ចម្លើយទាំងអស់</p> <p>02 <input type="radio"/> ទេ រំលងចោលខ្លះ</p> <p>03 <input type="radio"/> ទេ រំលងចោលទាំងអស់</p> <p>-95 <input type="radio"/> មិនអាចប្រាប់បានថាយ៉ាងម៉េច</p>
--	--

<p>M10Q2. តើមានបញ្ហាអ្វីទេក្នុងផ្នែកការដោះស្រាយបញ្ហានេះ?</p> <p>E aud_hearyn==1 && IsAnswered(s10q1)</p> <p>V1 self.Contains(0) ? self.Length==1 : true</p> <p>M1 មិនអាចជ្រើសរើសចម្លើយ ទេ និង ផ្សេងៗ</p>	<p>MULTI-SELECT aud_cmtcpe SCOPE: SUPERVISOR</p> <p>00 <input type="checkbox"/> ទេ</p> <p>01 <input type="checkbox"/> មិនបានអានសេចក្តីណែនាំ</p> <p>02 <input type="checkbox"/> បាត់សំណួរ</p> <p>03 <input type="checkbox"/> ផ្លាស់ប្តូរអត្ថន័យសំណួរ</p> <p>04 <input type="checkbox"/> បញ្ហាការបកប្រែ</p> <p>05 <input type="checkbox"/> សួរសំណួរអោយកំរុយ</p> <p>06 <input type="checkbox"/> បង្ហាញប្រាប់ចម្លើយ</p> <p>07 <input type="checkbox"/> មានបញ្ហាវាយទិន្នន័យ</p> <p>-96 <input type="checkbox"/> ផ្សេងទៀត</p>
---	--

<p>M10Q3. សូមពន្យល់លម្អិត។</p> <p>E aud_cmtcpe.Length>0 & !aud_cmtcpe.ContainsOnly(0)</p>	<p>TEXT aud_cmtcpe_sp SCOPE: SUPERVISOR</p> <p>.....</p>
---	---

[11] សំណួរសុវត្ថិភាព

E attempts.Any(x=>x.consnt==1)

<p>ម៉ោងចាប់ផ្តើម</p>	<p>DATE: CURRENT TIME Sec11_StartTime</p> <p>-----</p>
<p>S11Q4. តើគ្រួសារអ្នកមានកាន់ប័ណ្ណក្រីក្រដែរឬទេ?</p> <p>V1 IsAnswered(Sec11_StartTime)</p> <p>M1 សូមកត់ត្រាម៉ោងចាប់ផ្តើម</p>	<p>SINGLE-SELECT s11q4</p> <p>01 <input type="radio"/> មាន</p> <p>02 <input type="radio"/> មិនមាន</p>
<p>S11Q5. តើអ្នកទទួលបានប័ណ្ណក្រីក្រនៅឆ្នាំណា?</p> <p>E s11q4==1</p> <p>V1 s11q5<2021</p>	<p>NUMERIC: INTEGER s11q5</p> <p>-----</p>
<p>S11Q6. អ្នកដឹងថារដ្ឋាភិបាលមានគម្រោងផ្តល់ជំនួយទៅឱ្យប្រជាជនដែលទទួលបានប័ណ្ណក្រីក្រដោយសារតែជំងឺកូវីដ-19នេះដែរឬទេ?</p>	<p>SINGLE-SELECT s11q6</p> <p>02 <input type="radio"/> មិនដឹង</p>
<p>S11Q7. តើអ្នកគិតថាអ្នកអាចទទួលបានជំនួយពីរដ្ឋាភិបាលដែរឬទេ?</p>	<p>SINGLE-SELECT s11q7</p> <p>01 <input type="radio"/> អាច</p> <p>02 <input type="radio"/> មិនអាច</p> <p>03 <input type="radio"/> មិនដឹង</p>
<p>S11Q1. ចាប់តាំងពីការរីករាលដាលនៃវីរុសកូរ៉ូណាមក(ពាក់កណ្តាលខែមីនា) តើសមាជិកគ្រួសាររបស់អ្នកបានទទួលជំនួយពីស្ថាប័ននានាដូចជារដ្ឋាភិបាល អង្គការអន្តរជាតិ ខាងសាសនាឬទេ?</p> <p>I លើកលែងតែជំនួយពីគ្រួសារនិងមិត្តភក្តិ</p> <p>V1 !(self.Missing.Any() && (self.Yes.Contains(3) self.No.Contains(3)))</p> <p>M1 សូមឆ្លើយចម្លើយទាំងអស់មុននឹងបន្ត</p> <p>V2 /* if this question contains missings options and anything in the next question has been answered*/ !(self.Missing.Any() && Sec11_SafetyNets.Count(x=>IsAnswered(x.s11q3))!=0)</p> <p>M2 សូមឆ្លើយចម្លើយទាំងអស់មុននឹងបន្ត</p>	<p>MULTI-SELECT: YES/NO s11q1</p> <p>01 <input type="checkbox"/> / <input type="checkbox"/> អាហារ</p> <p>02 <input type="checkbox"/> / <input type="checkbox"/> លុយ</p> <p>03 <input type="checkbox"/> / <input type="checkbox"/> សម្ភារៈផ្សេងៗ ក្រៅពីអាហារ</p>

[11] សំណួរសុវត្ថិភាព
 Roster: សំណួរសុវត្ថិភាព
 generated by multi-select question s11q1

Sec11_SafetyNets

<p>S11Q2. តើ %rosteritle% មានតម្លៃសរុបប៉ុន្មាន?</p> <p>I ឯកតា: ដុល្លារ</p> <p>E @rowcode==2</p> <p>V1 self>0</p> <p>M1 តម្លៃរបស់ជំនួយមិនអាចសូន្យបានទេ ព្រោះក្នុងសំណួរទី១ អ្នកកត់ត្រាថាភាគីបានទទួលបានជំនួយ។ សូមបញ្ជាក់។ សូមឱ្យប្រាកដថាអ្នកបានស្ថានភាពរបស់ជំនួយជាសម្ភារៈផ្សេងៗបានត្រឹមត្រូវ។</p>	<p>NUMERIC: INTEGER s11q2</p> <p>-----</p>
<p>S11Q3. តើប្រភពចម្បងនៃ %rosteritle% បានមកពីណា?</p>	<p>SINGLE-SELECT s11q3</p> <p>01 <input type="radio"/> រដ្ឋាភិបាល</p> <p>02 <input type="radio"/> អង្គការមូលដ្ឋាន</p> <p>03 <input type="radio"/> អង្គការក្រៅរដ្ឋាភិបាល</p> <p>04 <input type="radio"/> អង្គការអន្តរជាតិ</p> <p>05 <input type="radio"/> ខាងសាសនា</p> <p>96 <input type="radio"/> ផ្សេងទៀត</p>

<p>សូមបញ្ជាក់៖</p> <p>E s11q3==96</p> <p>V1 self.ToUpper()!="FAMILY" && self.ToUpper()!="FRIENDS" && self.ToUpper()!="FAMILY AND FRIENDS" && self.ToUpper()!="FRIEND" && self.ToUpper()!="RELATIVE" && self.ToUpper()!="RELATIVES"</p> <p>M1 ជំនួយពីគ្រួសារឬម្នាក់ក្រៅពីសមាជិកគ្រួសារមិនចាត់ចូលក្នុងផ្នែកនេះទេ។ មានតែជំនួយពីស្នាប័នដូចជា រដ្ឋាភិបាល អង្គការ ខាងសាសនា ឬណោះដែលចាត់ចូលក្នុងផ្នែកនេះ។ សូមបញ្ជាក់ម្តងទៀតនឹងធ្វើការតែម្តងក្នុងសំណួរទី១ផ្នែក១១(s11q1)ប្រសិនបើចាំបាច់។</p>	<p>TEXT</p> <p>s11q4_os</p> <p>.....</p>
--	--

<p>M11Q1. តើមានបញ្ហាអ្វីទេក្នុងផ្នែកការរន្ធត់និងការដោះស្រាយបញ្ហានេះ?</p> <p>E aud_hearyn==1 && IsAnswered(s11q1)</p> <p>V1 self.Contains(0) ? self.Length==1 : true</p> <p>M1 មិនអាចជ្រើសរើសចម្លើយ ទេ និង ផ្សេងៗ</p>	<p>MULTI-SELECT</p> <p>SCOPE: SUPERVISOR</p> <p>aud_cmtsfe</p> <p>00 <input type="checkbox"/> ទេ</p> <p>01 <input type="checkbox"/> មិនបានអានសេចក្តីណែនាំ</p> <p>02 <input type="checkbox"/> បាត់សំណួរ</p> <p>03 <input type="checkbox"/> ផ្លាស់ប្តូរអត្តសញ្ញាណសំណួរ</p> <p>04 <input type="checkbox"/> បញ្ហាការបកប្រែ</p> <p>05 <input type="checkbox"/> សួរសំណួរអោយតម្រូវ</p> <p>06 <input type="checkbox"/> បង្កើតចម្លើយ</p> <p>07 <input type="checkbox"/> មានបញ្ហាវាយទិន្នន័យ</p> <p>-96 <input type="checkbox"/> ផ្សេងទៀត</p>
---	---

<p>M11Q2. សូមពន្យល់លម្អិត</p> <p>E aud_cmtsfe.Length>0 & !aud_cmtsfe.ContainsOnly(0)</p>	<p>TEXT</p> <p>SCOPE: SUPERVISOR</p> <p>aud_cmtsfe_sp</p> <p>.....</p>
--	--

[12] លទ្ធផលនៃការសម្ភាសន៍

<p>ម៉ោងចាប់ផ្តើម</p>	<p>DATE: CURRENT TIME Sec12_StartTime</p> <p>-----</p>
<p>ប្រធានក្រុម៖ វាយបញ្ចូលលេខសម្ងាត់ដើម្បីខលម្តងទៀត</p>	<p>TEXT c1b_sprvpw</p> <p>SCOPE: SUPERVISOR</p> <p>-----</p>
<p>STATIC TEXT</p>	
<p>E attempts.Any(x=>x.consnt==1)</p> <p>អ្នកសម្ភាសន៍បញ្ជាក់ម្តងទៀតថាបានសួរគ្រប់សំណួរ។</p> <p>អ្នកសម្ភាសន៍អាន៖ សូមអរគុណច្រើនក្នុងការផ្តល់ចម្លើយដើម្បីអាចឱ្យយើងស្វែងយល់ពីស្ថានភាពនៃកូរ៉ិត19ក្នុងប្រទេសកម្ពុជានិងជាសកល។ ចម្លើយទាំងនេះពិតជាមានសារៈសំខាន់ណាស់។</p>	
<p>STATIC TEXT</p>	
<p>E attempts.Any(x=>x.consnt==1)</p> <p>ខ្ញុំនឹងផ្ញើទឹកប្រាក់ \$1 ជូនអ្នក។ ប្រសិនបើអ្នកមានសំណួរអ្វីទាក់ទងនឹងការស្រាវជ្រាវនេះ អ្នកអាចខលមកកាន់លេខទូរស័ព្ទ 023-994-378។ ប្រសិនបើអ្នកមានសំណួរអ្វីទាក់ទងនឹងវីរុសកូរ៉ិត19សូមទាក់ទងទៅលេខទូរស័ព្ទ 115។</p>	
<p>S12Q5. តើលទ្ធផលនៃការសម្ភាសន៍ចុងក្រោយយ៉ាងដូចម្តេច?</p> <p>I សូមកត់ត្រាគោលនយោបាយចុងក្រោយ។ ប្រសិនបើលទ្ធផលមិនបង្ហាញសូមពិនិត្យមើលការកត់ត្រាក្នុងផ្នែក "ការហៅទូរស័ព្ទចេញ" ម្តងទៀតថាពិតជាត្រឹមត្រូវអស់ហើយ។</p> <p>F @optioncode.InList(1,2) ? attempts.Any(x=>x.consnt==1) : @optioncode.InList(3) ? attempts.Any(x=>x.consnt==3) : @optioncode.InList(4) ? attempts.Any(x=>x.s1q5==3) : @optioncode.InList(5) ? attempt And 242 other symbols [1]</p> <p>V1 IsAnswered(Sec12_StartTime)</p> <p>M1 សូមកត់ត្រាម៉ោងចាប់ផ្តើមខាងលើ</p>	<p>SINGLE-SELECT result</p> <p>01 <input type="radio"/> បញ្ចប់ពេញលេញ</p> <p>02 <input type="radio"/> បញ្ចប់ផ្នែកខ្លះ (បដិសេធ)</p> <p>03 <input type="radio"/> បដិសេធ</p> <p>04 <input type="radio"/> មិនចេះនិយាយភាសា</p> <p>05 <input type="radio"/> គ្មានអ្នកទទួលទូរស័ព្ទ</p> <p>06 <input type="radio"/> លេខទូរស័ព្ទគ្មានក្នុងប្រព័ន្ធ</p> <p>07 <input type="radio"/> បិទទូរស័ព្ទ</p> <p>08 <input type="radio"/> មិនអាចជួបគ្រួសារនេះបាន</p> <p>09 <input type="radio"/> បុគ្គលយោងមិនអាចទាក់ទងគ្រួសារនេះបាន</p>
<p>S12Q6. តើអាចទាក់ទងទៅគ្រួសារនេះ ឬបញ្ចប់ការសម្ភាសន៍បានទេ ប្រសិនបើអ្នកសម្ភាសន៍ផ្សេងទៀតព្យាយាមទាក់ទងទៅនៅពេលក្រោយ?</p> <p>E result.InList(2)</p>	<p>SINGLE-SELECT s12q6</p> <p>01 <input type="radio"/> អាច</p> <p>02 <input type="radio"/> មិនអាច</p>
<p>S12Q7. អ្នកសម្ភាសន៍ សូមផ្តល់ហេតុផលថា ហេតុអ្វីបានជាគ្រួសារនោះមិនអាចទាក់ទងបាន ហេតុអ្វីបានជាគេបដិសេធ។</p> <p>E result.InList(2,3,8,9)</p>	<p>TEXT s12q7</p> <p>-----</p>
<p>S12Q11. អ្នកសម្ភាសន៍៖ សូមបញ្ជាក់លេខទូរស័ព្ទដែលអ្នកទាក់ទង</p> <p>F notrch==0</p> <p>E result==1 result==2</p>	<p>SINGLE-SELECT: LINKED s12q11</p>
<p>S12Q14. កត់ត្រាពេលនិងកាលបរិច្ឆេទបញ្ចប់ការសម្ភាសន៍</p>	<p>DATE: CURRENT TIME s12q14</p> <p>-----</p>
<p>M12Q1. តើអ្នកសម្ភាសន៍បានសម្ភាសន៍ឬទេ?</p> <p>E aud_mntrpw=="allears"</p>	<p>SINGLE-SELECT aud_intdne</p> <p>SCOPE: SUPERVISOR</p> <p>01 <input type="radio"/> បាន</p> <p>02 <input type="radio"/> សម្ភាសន៍អ្នកផ្សេងទៀត (ឧទាហរណ៍៖ បុគ្គលយោង)</p> <p>03 <input type="radio"/> គ្មានការសម្ភាសន៍ទេ</p> <p>04 <input type="radio"/> អ្នកផ្សេងទៀតជាអ្នកសម្ភាសន៍</p> <p>-95 <input type="radio"/> មិនអាចប្រាប់បានថាយ៉ាងម៉េច</p>

<p>M12Q2. តើអ្នកសម្ភាសន៍បានលើកឡើងពីទឹកប្រាក់១ដុល្លារសម្រាប់ការចំណាយពេលវេលាដែរឬទេ?</p> <p>E aud_hearyn==1</p>	<p>SINGLE-SELECT SCOPE: SUPERVISOR</p> <p>01 <input type="radio"/> បាន</p> <p>02 <input type="radio"/> មិនបាន</p> <p>-95 <input type="radio"/> មិនអាចប្រាប់បានថាយ៉ាងម៉េច</p> <p>aud_airtme</p>
<p>M12Q3. ជាទូទៅ តើការចកសម្តែងរបស់អ្នកសម្ភាសន៍យ៉ាងដូចម្តេចដែរ?</p> <p>E aud_hearyn==1</p>	<p>SINGLE-SELECT SCOPE: SUPERVISOR</p> <p>01 <input type="radio"/> ច្បាស់គ្រប់ពេល</p> <p>02 <input type="radio"/> មិនច្បាស់គ្រប់ពេល</p> <p>03 <input type="radio"/> សម្តែងច្បាស់ប៉ុន្តែស្តាប់មិនយល់</p> <p>04 <input type="radio"/> មិនព្រមសោះ</p> <p>aud_rcqual</p>
<p>M12Q4. តើមានការរំខាន ឬសម្តែងរំខានអ្វីដល់ការសម្ភាសន៍ទេ?</p> <p>E aud_mntrpw=="allears"</p>	<p>SINGLE-SELECT SCOPE: SUPERVISOR</p> <p>01 <input type="radio"/> មាន</p> <p>02 <input type="radio"/> មិនមាន</p> <p>aud_noisyn</p>
<p>M12Q5. តើការរំខានមួយណាដែរ?</p> <p>I ចម្លើយអាចលើកបានច្រើន</p> <p>E aud_noisyn==1</p>	<p>MULTI-SELECT SCOPE: SUPERVISOR</p> <p>02 <input type="checkbox"/> ទូរស័ព្ទរោទិ៍</p> <p>03 <input type="checkbox"/> សម្តែងតន្ត្រី</p> <p>04 <input type="checkbox"/> សម្តែងក្មេងឬទារក</p> <p>05 <input type="checkbox"/> មាននរណាម្នាក់និយាយជាមួយអ្នកសម្ភាសន៍</p> <p>06 <input type="checkbox"/> អ្នកសម្ភាសន៍និយាយជាមួយអ្នកផ្សេងទៀត</p> <p>07 <input type="checkbox"/> សម្តែងរំខានផ្សេងទៀត</p> <p>08 <input type="checkbox"/> អស់ពេលវេលាសម្ភាសន៍</p> <p>-96 <input type="checkbox"/> ការរំខានផ្សេងទៀត (សូមបញ្ជាក់)</p> <p>aud_nseint</p>
<p>M12Q6. ការបញ្ជាក់ផ្សេងៗ</p> <p>E aud_nseint.ContainsAny(-96)</p>	<p>TEXT SCOPE: SUPERVISOR</p> <p>.....</p> <p>aud_nseint_sp</p>
<p>M12Q7. តើការសម្ភាសន៍នេះលឿនកម្រិតណា?</p> <p>E aud_hearyn==1</p>	<p>SINGLE-SELECT SCOPE: SUPERVISOR</p> <p>01 <input type="radio"/> លឿនខ្លាំង</p> <p>02 <input type="radio"/> មធ្យម</p> <p>03 <input type="radio"/> យឺតខ្លាំង</p> <p>-95 <input type="radio"/> មិនអាចប្រាប់បានថាយ៉ាងម៉េច</p> <p>aud_intspd</p>
<p>M12Q8. តើអ្នកសម្ភាសន៍បានប្រញាប់ប្រញាល់ ឬចំណាយពេលវេលាធម្មតាសម្រាប់ការសម្ភាសន៍?</p> <p>E aud_hearyn==1</p>	<p>SINGLE-SELECT SCOPE: SUPERVISOR</p> <p>01 <input type="radio"/> ប្រញាប់ប្រញាល់</p> <p>02 <input type="radio"/> ចំណាយពេលវេលាធម្មតា</p> <p>-95 <input type="radio"/> មិនអាចប្រាប់បានថាយ៉ាងម៉េច</p> <p>aud_rushyn</p>
<p>M12Q9. តើអ្នកសម្ភាសន៍បានទុកឱ្យអ្នកឆ្លើយរង់ចាំយូរទេ?</p> <p>E aud_hearyn==1</p>	<p>SINGLE-SELECT SCOPE: SUPERVISOR</p> <p>01 <input type="radio"/> ទុកឱ្យអ្នកឆ្លើយរង់ចាំយូរ</p> <p>02 <input type="radio"/> តែម្តងពីរដងប៉ុណ្ណោះ</p> <p>03 <input type="radio"/> គ្មានទេ</p> <p>-95 <input type="radio"/> មិនអាចប្រាប់បានថាយ៉ាងម៉េច</p> <p>aud_rspwat</p>
<p>M12Q15. តើអ្នកសម្ភាសន៍មានជំនាញសម្ភាសន៍បានល្អកម្រិតណាដែរ (ការអានជម្រើសបានល្អ មិនសូវដោយឱ្យភ័យ តែងតែប្រាកដថាអ្នកឆ្លើយយល់សំណួរ ។ល។)?</p> <p>E aud_hearyn==1</p>	<p>SINGLE-SELECT SCOPE: SUPERVISOR</p> <p>01 <input type="radio"/> ល្អ</p> <p>02 <input type="radio"/> មធ្យម</p> <p>03 <input type="radio"/> អាក្រក់</p> <p>aud_intskl</p>
<p>M12Q16. សូមឱ្យឧទាហរណ៍ខ្លះៗពីចំណុចមិនល្អនៃជំនាញនៃការសម្ភាសន៍របស់អ្នកសម្ភាសន៍</p> <p>E aud_intskl==3</p>	<p>TEXT SCOPE: SUPERVISOR</p> <p>.....</p> <p>aud_intskl_sp</p>

<p>M12Q17. តើអ្នកសម្ភាសន៍មានការឆ្លងឆ្លើយស៊ីចង្វាក់គ្នាជាមួយអ្នកឆ្លើយបានល្អកម្រិតណាមែន?</p> <p>E aud_hearyn==1</p>	<p>SINGLE-SELECT SCOPE: SUPERVISOR aud_intact</p> <p>01 <input type="radio"/> ល្អ 02 <input type="radio"/> មធ្យម 03 <input type="radio"/> អាក្រក់ -95 <input type="radio"/> មិនអាចប្រាប់បានថាយ៉ាងម៉េច</p>
<p>M12Q18. សូមឱ្យឧទាហរណ៍ខ្លះៗការឆ្លងឆ្លើយគ្នាមិនស៊ីចង្វាក់សោះ (អាក្រក់)</p> <p>E aud_intact==3</p>	<p>TEXT SCOPE: SUPERVISOR aud_intact_sp</p> <p>.....</p>
<p>M12Q19. តាមការយល់ឃើញរបស់អ្នក តើអ្នកសម្ភាសន៍មានសមត្ថភាពសាកសមជាអ្នកសម្ភាសន៍កម្រិតណាមែន?</p> <p>E aud_hearyn==1</p>	<p>SINGLE-SELECT SCOPE: SUPERVISOR aud_cmntnt</p> <p>01 <input type="radio"/> មានសមត្ថភាពពេញលេញ 02 <input type="radio"/> មធ្យម 03 <input type="radio"/> គ្មានសមត្ថភាពសោះ -95 <input type="radio"/> មិនអាចប្រាប់បានថាយ៉ាងម៉េច</p>
<p>M12Q20. សូមឱ្យឧទាហរណ៍ខ្លះៗ ប្រសិនបើអ្នកសម្ភាសន៍គ្មានសមត្ថភាព</p> <p>E aud_cmntnt==3</p>	<p>TEXT SCOPE: SUPERVISOR aud_cmntnt_sp</p> <p>.....</p>
<p>M12Q21. តើមានអ្វីផ្សេងទៀតក្នុងកិច្ចសម្ភាសន៍ទេ?</p> <p>E aud_mntprpw=="allears"</p>	<p>MULTI-SELECT: YES/NO SCOPE: SUPERVISOR aud_notwrt</p> <p>01 <input type="checkbox"/> / <input type="checkbox"/> សម្រាប់ការសម្ភាសន៍នេះ/ការថតសម្លេង 02 <input type="checkbox"/> / <input type="checkbox"/> សម្រាប់អ្នកសម្ភាសន៍នេះ 03 <input type="checkbox"/> / <input type="checkbox"/> សម្រាប់ការផ្តល់ការវិគន៍ដើម្បីស្ថាបនាដល់ក្រុម 04 <input type="checkbox"/> / <input type="checkbox"/> ការកែតម្រូវល្អៗទៅលើបញ្ជីសំណួរ</p>
<p>M12Q22. សូមពន្យល់លម្អិត</p> <p>E aud_notwrt.Yes.Length>0</p>	<p>TEXT SCOPE: SUPERVISOR aud_notwrt_sp</p> <p>.....</p>
<p>M12Q23.តើអ្នកមានការវិគន៍ដើម្បីស្ថាបនាអ្វីដល់អ្នកសម្ភាសន៍ទេ?</p> <p>E aud_mntprpw=="allears"</p>	<p>SINGLE-SELECT SCOPE: SUPERVISOR aud_intcmt</p> <p>01 <input type="radio"/> មាន 02 <input type="radio"/> មិនមាន</p>
<p>M12Q24.សូមពន្យល់លម្អិត</p> <p>E aud_intcmt==1</p>	<p>TEXT SCOPE: SUPERVISOR aud_intcmt_sp</p> <p>.....</p>

[CB] ទាក់ទងម្តងទៀត

E c1b_sprvpw=="helloagain"

STATIC TEXT

ការខលចេញរបស់អ្នកសម្ភាសន៍និងលទ្ធផលនៃលេខទូរស័ព្ទនីមួយៗ

[CB] ទាក់ទងម្តងទៀត

Roster: %ROSTERTITLE% (%CLB_NBATMP% ខល, %CLB_ATPLST%)

generated by list question s1q12a

c1b_c11num

VARIABLE

attempts.Count(x=>x.s1q1==@rowcode)

LONG

c1b_nbatmp

VARIABLE

attempts.Where(x=>x.s1q1==@rowcode).Select(x=>x.atpout).Last()

STRING

c1b_atplst

STATIC TEXT

អ្នកសម្ភាសន៍ លេខទូរស័ព្ទនេះជាកម្មសិទ្ធិរបស់៖
%s1q12%, %num_hhr%, %num_rel%

ការប៉ុនប៉ងរបស់អ្នកសម្ភាសន៍៖
នៃការប៉ុនប៉ង៖%clb_nbatmp%
លទ្ធផលនៃការប៉ុនប៉ងចុងក្រោយ៖%clb_atplst%

STATIC TEXT

លទ្ធផលចុងក្រោយនៃការសម្ភាសន៍គឺ %result%.

STATIC TEXT

E IsAnswered(s12q7)

អ្នកសម្ភាសន៍ផ្តល់ការពន្យល់៖
%s12q7%

CB1. ខលទៅអ្នកឆ្លើយដើម្បីបញ្ជាក់ការបដិសេធ។
វាយតម្លៃថាតើអ្នកឆ្លើយអាចបញ្ឈប់បញ្ហាអោយចូលរួមបានឬទេ។
កត់ត្រាការវាយតម្លៃចុងក្រោយរបស់អ្នក។

E result==3

SINGLE-SELECT
SCOPE: SUPERVISOR

c1b_cfmref

- 01 បដិសេធ មិនអាចបញ្ឈប់បញ្ហាបានទេ
- 02 បដិសេធ
តែទំនងជាអាចបញ្ឈប់បញ្ហាបាន
- 03 បានខលទៅ ប៉ុន្តែមិនបានបដិសេធទេ
- 04 អ្នកសម្ភាសន៍មិនបានខលទៅទេ
- 05 មិនអាចទាក់ទងទៅលេខប្តឹងបានទេ
- 96 ផ្សេងទៀត

CB2. ខលទៅអ្នកឆ្លើយ
ក្រែងលអ្នកសម្ភាសន៍អាចទាក់ទងជាមួយអ្នកឆ្លើយជាភាសាផ្សេងបាន។
កត់ត្រាការវាយតម្លៃចុងក្រោយរបស់អ្នក។

E result==4

SINGLE-SELECT
SCOPE: SUPERVISOR

c1b_cfm1an

- 01 និយាយភាសាដែលអ្នកសម្ភាសន៍មិនចេះនិយាយ
- 02 អ្នកសម្ភាសន៍គួរតែអាចទាក់ទងបាន
- 03 អ្នកសម្ភាសន៍មិនបានខលទៅទេ
- 04 មិនអាចទាក់ទងទៅលេខប្តឹងបានទេ
- 95 មិនអាចប្រាប់បានថាយ៉ាងម៉េច

CB3.
ពិនិត្យមើលកាលបរិច្ឆេទនៃការខលនិងសម្រេចចិត្តថាតើអ្នកសម្ភាសន៍ពិតជាបានព្យាយាមអស់លទ្ធភាពឬទេ។
ព្យាយាមទាក់ទងទៅលេខដៃលប្តឹង
ដើម្បីឱ្យប្រាកដថាពិតជាមិនអាចទាក់ទងបានមែន។
ប្រសិនបើអ្នកខលចូលបាន
បញ្ជាក់ថាអ្នកសម្ភាសន៍ពិតជាបានខលទៅមែនឬក៏អ្នកឆ្លើយពិតជាខកខានការទូរស័ព្ទទៅលេខនោះមែន។
កត់ត្រាការវាយតម្លៃចុងក្រោយរបស់អ្នក។

E result.InList(5,7)

SINGLE-SELECT
SCOPE: SUPERVISOR

c1b_cfmav1

- 01 អ្នកសម្ភាសន៍មិនបានព្យាយាមខលសោះ
- 02 អ្នកសម្ភាសន៍មិនបានព្យាយាមខលគ្រប់គ្រាន់
- 03 អ្នកសម្ភាសន៍បានព្យាយាម
ខលទៅលេខនោះមែន។
មិនមែនក្នុងស្រុកគ្រាន់
- 04 ខ្ញុំមិនអាចទាក់ទងលេខប្តឹងបានទេ

CB4. ខលគ្រប់លេខដើម្បីព្យាយាមទាក់ទងទៅគ្រួសារ។
កត់ត្រាការវាយតម្លៃចុងក្រោយរបស់អ្នក។

E result.InList(6,8,9)

SINGLE-SELECT
SCOPE: SUPERVISOR

c1b_cfmnum

- 01 លេខទូរស័ព្ទគ្មានក្នុងប្រព័ន្ធ
- 02 គ្រួសារមិនស្គាល់
- 03 បុគ្គលយោងមិនអាចទាក់ទងគ្រួសារនោះបាន
- 04 អ្នកសម្ភាសន៍អាចទាក់ទងទៅអ្នកឆ្លើយបាន
- 05 អ្នកសម្ភាសន៍មិនបានព្យាយាម

CB25. សូមពន្យល់លម្អិត។

E c1b_cfmref.InList(2,3,4,-96) || c1b_cfm1an==2 || c1b_cfmav1.InList(1,2,3) || c1b_cfmnum.InList(4,5)

TEXT
SCOPE: SUPERVISOR

c1b_nrpdet_sp

.....

APPENDIX A — INSTRUCTIONS

- [1] s3q2: S3Q2. យោងតាមចំណេះដឹងរបស់អ្នក តើគ្រូធ្វើអ្វីខ្លះដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងវិសក្សណា?
- សូមអានវិធីសាស្ត្រទាំងអស់។

 បន្តិចទៀត ខ្ញុំនឹងហៅវិធីសាស្ត្រមួយចំនួន ប្រសិនបើលោក ឮឬអ្នកមីងគិតថាវាអាចកាត់បន្ថយការឆ្លងក្នុងក្រុមបាន សូមឆ្លើយថាទាញចេញឬទេ ប្រសិនបើគិតថាវាមិនអាចកាត់បន្ថយការឆ្លងក្នុងក្រុមបានទេសូមឆ្លើយថាទេ។
- [2] s7q1: S7Q1. ក្នុងរយៈពេល 12 ខែចុងក្រោយនេះ តើប្រភពចំណូលរបស់គ្រួសារអ្នកមានអ្វីខ្លះ?
- សូមអានចម្លើយទាំងអស់

 បន្តិចទៀត ខ្ញុំនឹងរៀបរាប់ប្រភពចំណូលមួយចំនួន ប្រសិនបើវាជាប្រភពចំណូលរបស់គ្រួសាររបស់លោក ឮឬអ្នកមីង សូមឆ្លើយថាទាញចេញឬទេ ប្រសិនបើវាមិនមែនជាប្រភពចំណូលរបស់គ្រួសាររបស់លោក ឮអ្នកមីងទេ សូមឆ្លើយថាទេ។
- [3] s10q1: S10Q1. តើគ្រួសាររបស់អ្នក បានដោះស្រាយនឹងវិបត្តិនានាអង្គរពេលមានការឆ្លងក្នុងដោយវិធីសាស្ត្រខាងក្រោមនេះទេ?
- ចម្លើយអាចរើសបានច្រើន

 បន្តិចទៀត ខ្ញុំនឹងរៀបរាប់វិធីសាស្ត្រសាស្ត្រមួយចំនួន ដើម្បីដោះស្រាយបញ្ហានៅពេលមានវិបត្តិក្នុងក្រុម។ ប្រសិនបើ គ្រួសាររបស់លោក ឮអ្នកមីងបានប្រើវិធីសាស្ត្រទាំងនេះ សូមឆ្លើយថាទាញចេញឬទេ ប្រសិនបើ គ្រួសាររបស់លោក ឮអ្នកមីងមិនបានប្រើវិធីសាស្ត្រទាំងនេះទេ សូមឆ្លើយថាទេ។

APPENDIX B — CATEGORIES

[1] province: ខេត្ត

Categories: 1: បន្ទាយមានជ័យ, 2: បាត់ដំបង, 3: កំពង់ចាម, 4: កំពង់ឆ្នាំង, 5: កំពង់ស្ពឺ, 6: កំពង់ធំ, 7: កំពត, 8: កណ្តាល, 9: កោះកុង, 10: ក្រចេះ, 11: មណ្ឌលគិរី, 12: ភ្នំពេញ, 13: ព្រះវិហារ, 14: ព្រៃវែង, 15: ពោធិ៍សាត់, 16: កែវ, 17: សៀមរាប, 18: ព្រះសីហនុ, 19: ស្ទឹងត្រែង, 20: ស្វាយរៀង, 21: តាកែវ, 22: ឧត្តរមានជ័យ, 23: កែប, 24: ប៉ៃលិន, 25: ត្បូងឃ្មុំ

[2] district: ស្រុក/ខណ្ឌ

Categories: 102: មង្គលបុរី, 103: ភ្នំស្រុក, 104: ព្រះនេត្រព្រះ, 107: ថ្មពួក, 109: ម៉ាឡៃ, 110: ដោយប៉ែក, 201: បាណន់, 202: ថ្មកោល, 203: បាត់ដំបង, 204: បរេល, 205: ឯកភ្នំ, 206: មោងឫស្សី, 207: រតនមណ្ឌល, 208: សង្កែ, 209: សំរោង, 210: សំរោង, 211: ភ្នំព្រឹក, 212: កំរៀង, 213: គាស់ក្រឡ, 214: រុក្ខគិរី, 301: បាណន់, 302: ថ្មកោល, 303: ជើងពង, 305: កំពង់ចាម, 306: កំពង់សៀម, 307: កងមាស, 308: កោះស្នួន, 313: ព្រៃឈរ, 314: ជ្រៃស្រួន, 315: ស្ទឹងត្រែង, 401: បរិបូណ៌, 403: កំពង់ឆ្នាំង, 404: កំពង់ស្ពឺ, 405: កំពង់ត្រាច, 406: រណប្រៀ, 407: សាមគ្គីមានជ័យ, 408: ទឹកដុស, 501: បរេល, 502: ច្បារមន, 503: គងត្រី, 504: ឱរ៉ាល់, 505: ឧដុង្គ, 506: ភ្នំស្រួច, 507: សំរោងទង, 508: ថ្កង, 601: បារាយណ៍, 602: កំពង់ស្វាយ, 603: ស្ទឹងសែន, 604: ប្រាសាទបណ្ឌិត, 605: ប្រាសាទសំបូរ, 606: សណ្តាន់, 607: សន្តក, 608: ស្នោង, 701: អង្គរជ័យ, 702: បន្ទាយមានជ័យ, 703: ល្អិត, 704: ជុំគិរី, 705: ដងទង, 706: កំពង់ត្រាច, 707: ទឹកល្អ, 708: កំពត, 801: កណ្តាលស្ទឹង, 802: កៀនស្វាយ, 803: ឡាចកណ្តាល, 804: កោះធំ, 805: លើកដែក, 806: ញាងម, 807: មុខកំពូល, 809: ពញាឃ, 810: ស្នាម, 811: តាខ្មៅ, 901: បុទមសាគរ, 903: កោះកុង, 904: ខេមរភូមិន្ទ, 905: មណ្ឌលសីមា, 906: រៀន អំបិល, 907: ថ្មបាំង, 1001: ឆ្នួង, 1002: ក្រចេះ, 1003: ព្រៃក្របី, 1004: សំបូរ, 1005: ស្នួល, 1006: ចិត្របុរី, 1101: កែវសីមា, 1102: កោះញែក, 1104: ពេជ្រដា, 1105: សែនមេឃារ, 1206: មានជ័យ, 1207: ឫស្សីកែវ, 1208: សែនសុខ, 1209: ពោធិ៍សែនជ័យ, 1210: ជ្រោយចង្វារ, 1211: ព្រៃកញ្ជ្រា, 1212: ច្បារអំពៅ, 1301: ជ័យសែន, 1302: រែប, 1303: ជាំក្សាន្ត, 1304: តូលែន, 1305: រវៀង, 1306: សង្កែថ្មី, 1307: ក្សេងមានជ័យ, 1308: ព្រះវិហារ, 1401: បាត់ដំបង, 1402: កំបោង, 1403: កំពង់ត្របែក, 1404: កម្ពុជ្ជ, 1405: មេសាង, 1406: ពាមដំ, 1407: ពាមរក្ស, 1408: ពារាំង, 1409: ព្រះស្តេច, 1410: ព្រៃវែង, 1411: ពោធិ៍វៀង, 1412: ស៊ីធរកណ្តាល, 1413: ស្វាយអន្ទរ, 1501: បាណន់, 1502: កណ្តាល, 1503: ក្រចេះ, 1504: ភ្នំក្រវាញ, 1505: ពោធិ៍សាត់, 1506: វាលវែង, 1601: អណ្តូងមាន, 1603: បរិកែវ, 1604: កូនដំ, 1605: លំដាប់, 1606: អូរជុំ, 1607: អូរយ៉ាង, 1608: តាវែង, 1609: រើនសែ, 1701: អង្គរជុំ, 1704: ជីក្រែង, 1706: ក្របាញ់, 1707: ពួក, 1709: ប្រាសាទបាគង, 1710: សៀមរាប, 1711: ស្រែនីគម, 1712: ជ្រៃស្រួន, 1713: ស្វាយលើ, 1714: វិរី, 1802: ព្រៃសង់, 1803: ស្ទឹងហាវ, 1804: កំពង់ស្ពឺ, 1901: សេសាន, 1902: សៀមបូក, 1903: សៀមបាង, 1904: ស្ទឹងត្រែង, 1905: បាណន់, 2001: ចន្ទ្រា, 2002: កំពង់ឆ្នាំង, 2004: រមាសបែក, 2005: ស្វាយជ្រៃ, 2006: ស្វាយរៀង, 2007: ស្វាយទាប, 2008: បាត់ដំបង, 2101: អង្គរឫស្សី, 2102: បាត់ដំបង, 2103: ឫស្សីកែវ, 2104: គិរីវង, 2106: ព្រៃកប្បាស, 2107: សំរោង, 2109: ក្រកក់, 2110: ទ្រាំង, 2201: អន្តរាគមន៍, 2202: បន្ទាយអំបិល, 2203: ចុងកាល, 2204: សំរោង, 2205: ត្រពាំងប្រាសាទ, 2301: ដំណាក់ថ្មើរ, 2401: ប៉ៃលិន, 2402: សាលាក្រៅ, 2501: ពញាឃ, 2502: ត្បូងឃ្មុំ, 2503: មេមត់, 2505: ពញាឃ, 2507: ត្បូងឃ្មុំ

[3] commune: ឃុំ/សង្កាត់

Categories: 10207: ភ្នំតូច, 10305: ស្រះជីក, 10403: ភ្នំលៀប, 10704: ថ្មពួក, 10905: ទួលពង្រ, 11003: ផ្សារកណ្តាល, 20102: កន្ទី ២, 20108: តាគ្រាម, 20209: បន្ទាយត្រែង, 20210: រុងរឿង, 20307: អូរម៉ាត់, 20401: បរេល, 20506: ព្រៃបាស, 20507: កោះជីវង, 20608: ព្រៃតូច, 20704: ព្រៃក្រ, 20802: ឆរ, 20903: អូរសំរិល, 21003: តាស្នា, 21102: ពេជ្រចិត្តា, 21202: បឹងរាំង, 21204: ត្រាង, 21303: ហប់, 21403: មុខរាប, 30111: ត្រប់, 30205: ស្ទឹង, 30206: ស្វាយទាប, 30310: ត្រពាំងគរ, 30501: បឹងកុក, 30604: គគរ, 30706: ព្រៃក្រចៅ, 30709: រកាគយ, 30802: កោះស្នួន, 30805: មហាខ្នង, 30807: ពង្រ, 31303: ព្រៃជៀន, 31308: មៀន, 31309: ព្រៃឈរ, 31403: ឡាវ, 31409: ព្រៃកោធី, 31501: អារក្សត្នោត, 31513: ទួលព្រះឃ្លាំង, 40103: ចក, 40104: ឧទ្រាំង, 40110: ពន្លៃ, 40303: ប្រុរ, 40401: ច្រណែក, 40402: ដារ, 40506: អូរឫស្សី, 40602: បន្ទាយព្រាប, 40603: ជើងត្រាវ, 40703: ត្រាំងល្វា, 40708: ត្រែងខ្ពស់, 40806: ត្រាំងស្នា, 50103: ទីទាស, 50106: ផ្សារ, 50113: កក់, 50204: សុព័រទេព, 50301: អង្គពោល, 50307: ព្រៃវិហារ, 50311: ស្រង, 50404: សង្កែសាទ, 50505: ត្រាំងចេក, 50506: មានជ័យ, 50509: ត្រាចទង, 50604: គិរីវង, 50608: ព្រៃវង្ស, 50611: តាំងស្នា, 50703: ភ្នំក្រវាញ, 50708: សំបូរ, 50808: យាអង្គ, 60103: បារាយណ៍, 60107: ល្អិតខ្នាច, 60111: ក្រវាញ, 60203: កំពង់គោ, 60301: ដំរីងខ្ពស់, 60404: សាគ្រាម, 60504: ជ្រៃស្រួន, 60505: តាំងត្រាវ, 60605: មានជ័យ, 60609: ទំរង, 60703: កំពង់ចាម, 60707: ប្រាសាទ, 60803: ចំណរលើ, 60812: សំរោង, 70111: តាសី, 70202: បន្ទាយមានជ័យ, 70213: ទួលមានជ័យ, 70214: រុក្ខអង្គខាងជើង, 70313: ត្រពាំងបឹង, 70404: រៀនចែង, 70501: ដំណាក់ស្រី, 70504: ខ្លាយខាងត្បូង, 70508: ទទួង, 70509: អង្គរមោស, 70602: បឹងសាលាខាងត្បូង, 70603: ដំណាក់កន្ទួតខាងជើង, 70605: កំពង់ត្រាចខាងកើត, 70612: ព្រៃក្រគីស, 70705: កណ្តាល, 70707: កោះតូច, 70804: អណ្តូងខ្មៅ, 80101: អំពៅព្រៃ, 80202: លើទាល, 80203: ដីតង្ក, 80211: សំរោងជុំ, 80301: បាត់ដំបង, 80411: ព្រៃកន្ទី, 80505: ព្រៃកន្ទាច, 80506: ព្រៃកន្ទាច, 80614: ច្រក, 80615: ទឹកឃ្លាំង, 80707: រកាគោង ទី ១, 80901: ឃ្លាំង, 81010: ស្នាម, 81104: តាខ្មៅ, 90103: តាស្នា, 90302: កោះកាតិ, 90403: ស្ទឹងវែង, 90503: ទួលគគីរ, 90606: រៀនអំបិល, 90701: តាវិទេយ, 100104: កំពង់ស្ពឺ, 100211: រកាណ្តាល, 100306: ឫស្សីកែវ, 100402: កំពង់ចាម, 100404: កោះខ្មៅ, 100409: រៀនជ័រ, 100505: ស្វាយជ្រៃ, 100603: ដារ, 100609: ថ្មព្រៃ, 110103: រៀនល្អិត, 110204: សុខសាន្ត, 110404: ប្រៃស្រា, 110504: រមនា, 120607: បាត់ដំបង, 120703: ស្វាយប៉ាក, 120808: អូរឫស្សី, 120906: សំរោងត្រាម, 121001: ជ្រោយចង្វារ, 121003: ព្រៃកកាសេក, 121101: ព្រៃកញ្ជ្រា, 121102: ពញាឃ, 121104: តាគរ, 121204: ព្រៃកប្រា, 130101: ស្នាម, 130106: ព្រៃ, 130204: សង្កែ, 130306: កន្ទួត, 130406: ស្រយង, 130501: រេប, 130604: ស្នៅ, 130605: រណសិរ្ស, 130704: ពោធិ៍, 130802: បារាយណ៍, 140105: រោងដំរី, 140201: ដាច, 140202: ដូនក្រី, 140303: ដាងដែក, 140311: ព្រៃឈរ, 140313: ឆ្ន័រ, 140403: រៀងរាយ, 140502: រៀន, 140601: អង្គរអង្គ, 140701: បាណន់, 140706: ព្រៃកខ្មាញ់, 140801: កំពង់ពពិល, 140807: ព្រៃឃ្នៅ, 140808: ព្រៃស្រី, 140911: សេនារាជឧត្តម, 141001: បារាយណ៍, 141107: ព្រៃកកាស, 141210: រែល, 141304: ដំរីពួន, 141306: ពានរោង, 141310: ស្វាយអន្ទរ, 150106: រែល, 150109: តាលោ, 150205: រាំងទិល, 150302: អន្ទាចប៉ក, 150304: លើក, 150311: ត្នោតជុំ, 150406: សង្កែ, 150503: លលកស, 150601: អូរសោម, 150603: អន្ទាច, 160103: ញាង, 160301: កក់, 160401: សិរីមង្គល, 160501: ជ័យឧត្តម, 160607: ល្អិត, 160701: បរេល, 160802: តាំងត្រាវ, 160904: កាចូន, 170107: តាសោម, 170412: ស្នាមត្នោត, 170608: ស្នួល, 170709: ពោធិ៍ទ្រាម, 170715: ត្រើង, 170906: កណ្តាល, 170910: អំបិល, 171010: ស្រង, 171104: កំពង់ឃ្លាំង, 171105: កៀនស្រង, 171204: មោង, 171302: កន្ទួត, 171304: ស្វាយលើ, 171405: វិរី, 180202: បឹងតាព្រៃ, 180205: អូរជ្រៃ, 180303: ទំនប់រលក, 180401: ចំណរលើ, 190106: រៀនគរ, 190201: កោះព្រះ, 190303: សន្តិភាព, 190404: សាមគ្គី, 190505: អន្ទាចជ្រៃ, 200108: ព្រៃគគីរ, 200109: សំរោង, 200207: សំឡី, 200401: អំបិល, 200404: អង្គប្រវែង, 200503: ចំបក់, 200510: ក្រាលគោ, 200512: ពោធិ៍រាជ, 200605: ចេក, 200709: សំបូរ, 200803: ច្រកម្លេស, 210101: អង្គរឫស្សី, 210209: ពារាម, 210302: ជ័យដោត, 210304: កំពង់ត្រាវ, 210401: អង្គប្រាសាទ, 210407: ភ្នំដី, 210412: តាអូរ, 210605: កំពង់, 210608: ពោធិ៍បាត, 210609: ព្រៃកប្បាស, 210705: ឡាវ, 210902: ដាងទង, 210906: អូរសារាយ, 210908: ឧត្តមសុរិយា, 210911: រៀនរោង, 211003: ជីតា, 211009: សំបូរ, 220104: ត្រពាំងប្រើ, 220201: អំបិល, 220304: ពង្រ, 220403: កូនក្រវាញ, 220504: ព្រះប្រឡាយ, 230101: អង្គរ, 240103: ទួលស្នា, 240204: អូរអណ្តូង, 250106: ត្រពាំងត្រីង, 250209: រកាខ្មៅ, 250304: ដាំតាម៉ៅ, 250308: មេមត់, 250314: រៀន, 250501: ដូនគី, 250502: កក់, 250504: កោះកាង, 250507: ត្រពាំងជួង, 250701: អញ្ជើម, 250703: ជីតា, 250705: ជីវាទី ៣

APPENDIX C — VARIABLES

[1] `atpout`:

`s1q3==2 ? "NOBODY ANSWERING" : s1q3==3 ? "NUMBER DOES NOT EXIST" : s1q3==4 ? "PHONE SWITCHED OFF" : s1q5==3 ? "CANNOT UNDERSTAND THEIR LANGUAGE" : s1q6==1 ? "DON'T KNOW THE HOUSEHOLD" : s1q6==2 ? "CAN'T/WON'T CONNECT TO THE HOUSEHOLD" : s1q6==3 ? "GAVE PHONE NUMBER" : s1q6==4 ? "VISIT THE HOUSEHOLD" : consnt==1 ? "GAVE CONSENT" : consnt==2 ? "CALL ME BACK LATER" : consnt==3 ? "REFUSED" : ""`

[2] `num_rel`:

`IsAnswered(s1q14) ? s1q14 : //take the ref person relationship if ref person new[{"empty", "HEAD", "SPOUSE", "OWN CHILD", "STEP CHILD", "ADOPTED CHILD", "GRANDCHILD", "BROTHER/SISTER", "NIECE/NEPHEW", "BROTHER/SISTER-IN-LAW", "PARENT", "PARENT-IN-LAW", "DOMESTIC HELP (RESIDENT)", "DOMESTIC HELP (NON RESIDENT)", "OTHER RELATION (SPECIFY)", "OTHER NON-RELATION (SPECIFY)", "FORMER HEAD"}](int)s1q15`

APPENDIX D — CATEGORIES FILTERS

[1] result: S12Q5. តើលទ្ធផលនៃការសម្ភាសន៍ចុងក្រោយយ៉ាងដូចម្តេច?

```
@optioncode.InList(1,2) ? attempts.Any(x=>x.consnt==1) : @optioncode.InList(3) ? attempts.Any(x=>x.consnt==3) : @optioncode.InList(4) ?  
attempts.Any(x=>x.s1q5==3) : @optioncode.InList(5) ? attempts.Any(x=>x.s1q3==2) : @optioncode.InList(6) ? attempts.Any(x=>x.s1q3==3) :  
@optioncode.InList(7) ? attempts.Any(x=>x.s1q3==4) : @optioncode.InList(8) ? attempts.Any(x=>x.s1q6==1) : @optioncode.InList(9) ?  
attempts.Any(x=>x.s1q6==2) : true
```

Legend and structure of information in this file

Name of section	Enabling condition for this section	Type of question, scope	Variable name
<p>Question title</p> <p>SECTION 5: OTHER INCOME SOURCES</p>	<p><code>E s4_other_sources_which.Contains(98)</code></p>	<p>Answer options</p>	
<p>Duis aute irure dolor in reprehenderit in voluptate velit esse cillum dolore eu fugiat nulla pariatur?</p> <p>I This refers to family relations E s3_time_other > 0 V1 s4_re1_leaders_which.Contains(98) M1 Can not be itself V2 (s3_time_other_breeding_advice <= (50 - s3_time_art_insem_advice)) s3_time_other_breeding_advice == 0 M2 This person is not in the list F optioncode != s5_ignored_option_code</p>	<p>MULTI-SELECT SCOPE: PREFILLED</p> <p>s4_re1_leaders_other</p> <p>01 <input type="checkbox"/> Community animal health workers</p> <p>02 <input type="checkbox"/> Private</p> <p>03 <input type="checkbox"/> Government</p> <p>04 <input type="checkbox"/> Livestock keepers association</p> <p>05 <input type="checkbox"/> NGO</p> <p>And 5 other [13]</p>		
<p>Additional information:</p> <p>“I” – Question instruction</p> <p>“E” – Enabling condition</p> <p>“V1” – Validation condition N°1</p> <p>“M1” – Message for validation N°1</p> <p>“F” – Filter in Categorical questions</p>		<p>Link to full set in appendix</p>	

Breadcrumbs

Type or roster	Roster Title
CHAPTER 3 IDENTIFICATION /	
Roster:	LEADER RELATION DETAILS
generated by fixed list:	
01	Ward Livestock Officer
02	Village Livestock Officer
99	Other (specify)
	List items